

いだ。

※**បណ្ដាល**·**ឲ្យ**~ ~を引き起こす。~させる。
បណ្ដាល·**ឲ្យ**·**សំពត់**·**ទទឹក** サンボットを濡れさせる。

※**បណ្ដុះ**·**បណ្ដាល** (主として教育方面で) 世話する。面倒を見る。(←子供を預けられた坊さんがこれを行う)。(2) (植物を) 増やす。繁殖させる。(技術者を) 養成する。

※**ផល**·**បណ្ដាល** 余波。二次効果。副次的効果。

បណ្ដាសា [bonda'sa:] (<ផ្កាសា) (名) 呪い。(動) 呪う。

※**ដាក់**·**បណ្ដាសា** (死んでしまえと) 呪う。呪いをかける。

※**ត្រូវ**·**បណ្ដាសា** 呪いをかけられる。

បណ្ដិប [bondəp] = **បណ្ដិប**。(名) (~してはいけな) 禁止する言葉/言い付け。

បណ្ដឹង [bondəŋ] (<ដឹង) (ok. pañtiñ) (動)

① 届け出る。② 訴える。告訴/公訴する。(名)

① 知らせ。② (役所/警察/出生の) 届。③ (国籍請求の) 訴え。

※**បណ្ដឹង**·**កំណើត** 出生届。

※**បណ្ដឹង**·**ចំពោះ**·**ផ្ទាល់**·**ពី**·**រូបវន្ត** 物に対する権利についての訴え(←所有権, 用益権など)。

※**បណ្ដឹង**·**ចំពោះ**·**ផ្ទាល់**·**លើ**·**រូប**·**មនុស្ស** 個人に対しての訴え(←借金を返せなど)。

※**បណ្ដឹង**·**ដឹង**·**ចិត្ត** (裁判官を) 偏見ありとして忌避する訴え。

※**បណ្ដឹង**·**តប** (被告が原告に損害賠償を要求する訴え)。反訴請求。

※**បណ្ដឹង**·**ទាស់** (この結婚には支障があるという) 苦情の届け出。異議の申し立て。

※**បណ្ដឹង**·**បរិវារ** 補足/付帯請求。

※**បណ្ដឹង**·**ប្រធាន** 主たる請求。

※**បណ្ដឹង**·**ផល**·**ទុន** 所得の申告。

※**បណ្ដឹង**·**មរណភាព** 死亡届。

※**បណ្ដឹង**·**សា**·**ទុក** 上告(= **សាលា**·**ឧទ្ធរណ៍** の判決に不満で **សាលា**·**វិនិច្ឆ័យ** へ訴える)。

※**បណ្ដឹង**·**អាពាហ៍**·**ពិពាហ៍** 結婚届。

※**បណ្ដឹង**·**ឧទ្ធរណ៍** 控訴(= **សាលា**·**ដំបូង** の判決に不満で **សាលា**·**ឧទ្ធរណ៍** へ訴える)。

※**ដក**·**បណ្ដឹង** 訴えを取り下げる。

※**រដ្ឋ**·**បណ្ដឹង** = **រដ្ឋ**·**ចោទ**。原告(←**ច្បាប់**·**ចម្លើយ** と対)。

※**បដិសេធ**·**បណ្ដឹង** 訴えを却下する。

※**រដោះ**·**បង់**·**បណ្ដឹង**·**ចោល** → **លើក**·**រដោះ**·**បង់**·**បណ្ដឹង**·**ចោល**

訴えを取り消す(←以後同一事柄で訴えを起こす権利をも放棄する)。

※**ពាក្យ**·**បណ្ដឹង** → **ចូល**·**ពាក្យ**·**បណ្ដឹង** 訴を提出する。

※**អាជ្ញាយុកាល**·**នៃ**·**បណ្ដឹង** 出訴時効期間。

បណ្ដិប [bondəp] = **បណ្ដិប**。

បណ្ដន [bondon] (<ដុន) (動) ① ដុនと違ってゾウを後退させる。② (比) 勢力を弱まらせる。③ 貧乏にならせる。

បណ្ដុះ [bondoh] (<ដុះ) (動) ① 発芽する。

② 発芽させる。植える。栽培する。植えて育てる。(菌を) 培養する。③ (考えを) 持たせる。吹き込む。 **បណ្ដុះ**·**ស្រូវ**·**ណា** **マメ**を植える。**マメ**の種を蒔く。

※**បណ្ដុះ**·**គំនិត** 頭に叩き込む。教え込む。考えを持たせる。気を起こさせる。

※**បណ្ដុះ**·**ចិត្ត**·**ថ្មី** 勇気をふるいおこす。

※**បណ្តុះ**·**បណ្តាល** (主として教育方面で) 世話する。面倒を見る。(←子供を預けられた坊さんがこれを行う)。
②(植物を) 増やす。繁殖させる。(技術者を) 養成する。

※**បណ្តុះ**·**ផ្សិត** キノコを栽培する。 **អ្នកបណ្តុះផ្សិត** キノコ栽培者。

※**បណ្តុះ**·**អ្នក** = **ជាំ**·**អ្នក**。種痘をする。

※**កូន**·**បណ្តុះ** 実生の苗木。

※**ស្រែ**·**បណ្តុះ** もやし。

※**សាប**·**ព្រោះ**·**បណ្តុះ**·**ជាំ** 農業に従事する。

បណ្តូរ [bando:] (<ជូរ) (名) 交換。

※**រូប**·**បណ្តូរ** 変数。

បណ្តាល [bando:l] (名) ①芽。(果実/トウモロコシ/鉛筆の。木ののびていく) 芯。(サトウヤシなどの花の先の部分)。穂軸。齒髓。②

中心。③(鉛筆) ~本。 **ខ្សែ**·**ដែ**·**២**·**បណ្តាល** = **ខ្សែ**·**ដែ**·**២**·**ដើម**。鉛筆2本。

※**បណ្តាល**·**ក្រចក** 爪の半月。

※**បណ្តាល**·**ខ្សែ**·**ដែ** 鉛筆の芯。

※**បណ្តាល**·**គ្រាប់**·**លូក** ハスの実の子葉。

※**បណ្តាល**·**ចិត** 心の中心(=恋人, 最愛の人, 大切な人)。

※**បណ្តាល**·**ចេក** パナナの木の芯(←のびていくもの)。

※**បណ្តាល**·**ជំរិត** (呼び掛け)(←恋人へ)。

※**បណ្តាល**·**ដី** 地球の中心核。

※**បណ្តាល**·**ធ្មេញ** 齒髓。

※**បណ្តាល**·**ពេច** (植) ツツラフジ科イボナシ

ツツラフジ, *Tinospora cordifolia*,

បាវ·**ដើម**。

※**បណ្តាល**·**ពោត** = **សល**·**ពោត**。トウモロコ

シの穂軸。

※**បណ្តាល**·**ល្អា** (魚)。

※**បណ្តាល**·**ស្រី**·**ណា** = **សល**·**ស្រី**·**ណា**。ママの胚。

※**បណ្តាច**·**បណ្តាល** 最愛の人。

បណ្តាល [banduol] (<ជួល) (動) 倒す。

បណ្តាម [bandaem] (<ផ្អែម) (名) 始めること。(動) 初めとなる。

※**បណ្តាម**·**គំនិត** ①アイデアを出す。発案する。

②発案すること。

បណ្តាវ [bandaə] (<ដើរ) (動) ①連れだて(行く)。連れて(行く)。並んで(行く)。

②(機械を) 動かす。運転する。(副) 一先ず先に。(助) (食べ)ながら(本を読む)。

បណ្តាវ·**គូ**·**សម្បូរ** 恋人と並んで歩く。

បណ្តាវ·**ខ្ញី**·**ដើរ**·**លេង** 犬を連れて散歩に行く。

※**បណ្តាវ**·**ៗ** まずほつほつ(やりなさい)。

ひとまず先に。 **និយាយ**·**បណ្តាវ**·**ៗ** 少しずつ言う。

※**បណ្តាវ**·**កូន** ①→**ថ្ម**·**បណ្តាវ**·**កូន** (水面などに小さい波の影響で太陽の像がいくつか見えるもの)。

②→**ផ្កាយ**·**បណ្តាវ**·**កូន**·**ព្រិត** 大きい星の周りに小さい星がちらちら光る。

③→**ម្រញ**·**បណ្តាវ**·**កូន** (潰瘍)。

※**A**·**បណ្តាវ**·**B**·**បណ្តាវ** BしながらAする。

ដើរ·**បណ្តាវ**·**សួរ**·**គេ**·**បណ្តាវ** 尋ねながら行く。

※**បណ្តាវ**·**ពាល** ボールをドリブルして持って

いく。

※**បណ្តាវ**·**អា**·**ក្រាស** 自分の罪を大声で触れ

ながら歩かせる (←昔の刑罰)。

※**រើស្វើបរណ៍រ** (休まず) 働き続ける。

※**សង្ឃបរណ៍រ** ①月賦の金を払う。②月賦で払う。

បរណក [bondek] (<ជក) (動) (母が) 添い寝して寝かせる。 **បរណកកន** (母が) 子供に添い寝して寝かせる。

បរណញ [bondep] (<ជញ) (動) 追い出す/帰す。 追っ払う。 免職する。 **រករើស្វើបរណញភាតិជាញឹកញយ** 彼女を追い出そうと常に文句を言った。

※**បរណញរោច** 悪霊を追い払う。

△**គ្រូបរណញរោច** お祓い師。

※**បរណញរេញ** 追っ払う。 追い出す。(←**ជញរេញ**より動作が激しい)。

បរណញរេញពីផ្ទះ 家から追い出す。

បរណញរេញពីសាលា 退学させる。

※**បរណញចោល** 首/退学にする。

※**បរណញច្រនាបច្រនីល** 追い払う。

※**បរណញបំបរ** 追っ払う。

※**រើស្វើបរណញ** = **រើស្វើប្រជេញ**。 獵犬。

(**រើស្វើប្រជេញ**の方が普通)。

បរណត [bondaet] (cf. **រើជត**, **ត្រើជត**, **អរើណត**) (動) ①浮かぶ。 ②浮かばせる。

※**បរណតកនោង** = **បុណ្យបរណតកនោង**。(→見出し語**បុណ្យ**の中)。

※**បរណតបណាយ** 好き勝手をさせる。(→見出し語**បុណ្យ**の中)。

※**បរណតបណាយ** 好き勝手をさせる。 放っておく。 放任する。

※**បរណតប្រទីប** = **បុណ្យបរណតប្រទីប** = **បុណ្យបរណតកនោង**。(→見出し語**បុណ្យ**の中)。

※**បរណតពោងពាយ** → **ត្រើរោស**。

បរណតពោងពាយ 篋流しの刑に処される。

※**បរណតវិញណ** = **បរណតអារម្មណ**。

※**បរណតអារម្មណ** = **បរណតវិញណ**。

心は全て~の所にいっている。 心はここになり。 ~のことを想像してばかりいる。

※**កនបរណត** (大きな水の容器の中に浮かべたある小さな容器) (←水を汲むための道具)。

※**ក្បួនបរណត** 筏。

※**ឆ្នើបរណត** (梁)。

※**ស្មានបរណត** 浮き橋。

បរណ [bondai] (エ) (<ជ)。(→**បណ្តោះបរណ**)。

បណាយ [bondai] (<ជាយ) (動) ①言

いなりになる。 ~するのを許す。 好き勝手をさせる。 同意する。 ②ついでに~する。(前)

(ok. pantoy)。 ~に沿って。(名) 縦(←物のおいてある向きによらず常に長い辺を呼ぶ)。

ទៅបណាយ ~ ~に沿って行く。

បណាយមាត់ទឹក 川岸に沿って。

បណាយវៃឡូទឹក 水流を下る。 បាន

ជាទៅTokyoហើយក៏ទៅលេងមា

បណាយទៅ 東京に行ったついでに叔父の所を訪ねた。

※**បណាយឡូល** ①風に従って。 順風で。 追風に乗って。 風の方向に。 ②成り行きまかせて。 風の吹くままに。

※**បណាយខនកង** ~ ~に耽ける。

※**បណាយវៃជ** 全てをまさせる。 全権を与える。

※បណ្ណាំវៃដលវៃធ្វើជាសំបុត្រមានបញ្ជាក់.
公正証書による遺言.

※បណ្ណាំណា = បណ្ណាំឯណា. いかなる～
も.

※បណ្ណាំមានដំរើ 有効な遺言.

※បណ្ណាំឯណា = បណ្ណាំណា.

※ទ្រព្យបណ្ណាំ 遺贈財産.

※បដិសេធនៃបណ្ណាំ 遺言の取り消し.

※បដិសេធបណ្ណាំ 遺言を取り消す.

※បដិសេធបណ្ណាំដោយជាក់ស្តែង
(遺言を取り消す旨の文書を手続きに従って作
ることにより取り消すこと).

※បដិសេធបណ្ណាំដោយមិនជាក់ស្តែង
(新しい遺言書などの別の文書を作ることによ
って、前の遺言と抵触する部分を取り消すこと).

※ពុទ្ធបណ្ណាំ → ពុទ្ធបណ្ណាំ.

※មានបណ្ណាំ → សន្តិភិក្ខុមានបណ្ណាំ 遺
言による遺産贈与.

※ម្ចាស់បណ្ណាំ 遺言者.

※សំបុត្របណ្ណាំ 遺言.

※សំបុត្របណ្ណាំវៃដលវៃធ្វើជាសំបុត្រ
ឯកជន 自筆証書遺言 (= 全て自分で書いて
署名する).

※ភតបណ្ណាំ → សន្តិភិក្ខុភតបណ្ណាំ 遺言
のない遺産贈与.

បណ្ណាក [bandaʰ, bɔndaʰ] (ps. paṇḍaka) (名)
半陰陽の人。(形) 中性の。無性の。

បណ្ណាវៈ [paṇḍəʰvəʰ] (s. paṇḍava) (名) ប
ន្ទាវ៉ា (= ជម្រុចប្រទេសនៃឥណ្ឌា = 印度) 2
1 ក្នុងចំណោមប្រទេសនៃឥណ្ឌា).

បណ្ណា [bandiʰ] (s. paṇḍa) (名) 悪事を避け

る知恵 (← 10 項 40 種ある)。

បណ្ណិកា [paṇḍi'ka:] (បណ្ណិកា 俗)。

បណ្ណិត [bɔnduʰ, banduʰ] (ps. paṇḍita)

(名) ① (ok. paṇḍitta も, paṇḍita も)。学者。

② 博士。③ = បណ្ណិត (俗) = អណ្ណិត (俗)。選
俗したばかりの人。④ បណ្ណា を持っている人。

※បណ្ណិតបឋម 普通の学者。

※ថ្នាក់បណ្ណិត 博士課程。

※សមាគមបណ្ណិត 学会。

បណ្ណិតកវី [bandi'ta'ka'vai] (ps. paṇḍita+kavi)

(名) 大詩人。ព្រាហ្មណ៍ព្រឹទ្ធបណ្ណិតកវី
大詩人である老バラモン僧。

បណ្ណិតភាសិត [bandi'ta'p'i:sət] (p. paṇḍita
+bhāṣita, s. bhāṣita) (名) 金言。警句。

បណ្ណិតមាតិកា [bandi'ta'mi'əni:] (ps. paṇḍita
+mānini < mānin)。(បណ្ណិតមាតិកា 女性形)。

បណ្ណិតមាតិកា [bandi'ta'mi'əni:] (ps. paṇḍita +
māni < mānin) (名) 自らを学識があると / 自
分より優れている人はいないとうぬぼれている
人。

បណ្ណិតមាតិកា [bandi'ta'mi'ənəʰ] (s. paṇḍita
+mānaḥ < māna) (名) 自らを学識があるとす
るうぬぼれ。自分より優れている人はいないと
思ううぬぼれ。

បណ្ណិតសន្និបាត [bandi'ta'sonni'ba:t] (p.
paṇḍita+sannipāta) (名) 賢者会議。

បណ្ណិតសភា [bandi'ta'sa'p'i:ə] (ps. paṇḍita +
sabhā) (名) アカデミー。学士院。

※បណ្ណិតសភាយោធា 軍の大学。陸海空軍
大学。

※កាលបត្រព្រឹត្តិបត្របណ្ណិតសភា (学士

院賞として学士院から与えられる銀の勲章)。

※សមាជិក·បណ្ឌិតសភា 学士院会員。

បណ្ឌិត្យ [bandut] (s. paṇḍitya < paṇḍita)

(形) 学者の。

បណ្ឌិត្យស្ថាន [banditt'ya'st'a:n] (s. paṇḍitya

< paṇḍita + sthāna) (名) アカデミー。学士院。

បណ្ឌកម្មលសិលា [bandu'kampèə'lèə'se'la:]

(p. paṇḍu + kambala + silā) (名) (切利天にある橙色の岩でインドラ神の座所) (←インドラ神が座ると半身が沈むほど凹み、去ると元に戻る。インドラ神が知るべき事件が下界で起きると、この岩が温かくなってそれを知らせる)。

បណ្ឌរោគ [bandu'rò:k, pan-] (p. paṇḍu + roga) (名) 黄疸。

បណ្ឌសីហា: [pandu'səiha'] (p. paṇḍu + siha)

(名) 褐色で肉食のライオン (→សីហា: 「ライオン」)。

ប័ណ្ណ [ban] (p. paṇṇa) (名) カード。票。用

紙。～証。～状。～券。証書。権利書。切符。

※ប័ណ្ណ·កិត្តិយស 表彰状。

※ប័ណ្ណ·ចរាចរណ៍ ①通行券。②車輛登録証。

※ប័ណ្ណ·ចាក·ទី 立ち退き許可証。出国ビザ。

※ប័ណ្ណ·ចូល 入場券。

※ប័ណ្ណ·ចេញ 外出許可証。

※ប័ណ្ណ·ជិះ·រថ 乗車券。

△ចោះ·ប័ណ្ណ·ជិះ·រថ 乗車券に入録する。

※ប័ណ្ណ·ជូន·ដំណឹង = លិខិត·ជូន·ដំណឹង。

通知状 (←結婚などの)。

※ប័ណ្ណ·ជូន·ពរ·ចូល·ឆ្នាំ·(ថ្មី) 年賀状。

※ប័ណ្ណ·ធនាគារ 預金通帳。

※ប័ណ្ណ·និយោជន៍ 出港許可書(?)。

※ប័ណ្ណ·វិន·អចលវត្ថុ 不動産の権利書。

※ប័ណ្ណ·បញ្ជា 約束手形。

※ប័ណ្ណ·បញ្ជា·ទិញ 注文書。

※ប័ណ្ណ·បន្លំ 偽造切符。(選挙の)不正票。

※ប័ណ្ណ·បរិវេសទាន 納税用郵便為替。

※ប័ណ្ណ·បោះ·បោះ 投票用紙。

※ប័ណ្ណ·ប្រកាស ポスター。広告。公告。

បិទ·ប័ណ្ណ·ប្រកាស びら/ポスター/はり紙を貼る。

△ស៊ឹម·បិទ·ប័ណ្ណ·ប្រកាស 掲示板。

※ប័ណ្ណ·ប្រែសំណើ 葉書。絵葉書。

※ប័ណ្ណ·ពពាយ·នាយ 宣伝ちらし。

※ប័ណ្ណ·រតនាគារ 国債。

※ប័ណ្ណ·សញ្ញា = ប័ណ្ណ·សន្យា。

※ប័ណ្ណ·សន្យា = ប័ណ្ណ·សញ្ញា 証書。証券。

※ប័ណ្ណ·សន្យា·រ៉ាប់·រង 保険証券。

※ប័ណ្ណ·សម្គាល់·ខ្លួន 身分証明書。認識票。

※ប័ណ្ណ·អញ្ជើញ 案内状。招待状。

※ប័ណ្ណ·អនុញ្ញាត 許可証。

※លក់·ប័ណ្ណ → មន្ទីរ·លក់·ប័ណ្ណ 切符売り場。

បណ្ណដំណិត [panṅkèə'ci'ət] (p. paṇṇa +

aṅga + jāti) (名) (植物学) シダ類。

បណ្ណាណ៍ជ [banna'pi'ənèc] (p. paṇṇa +

vaṇijjā) (名) 書籍商。

បណ្ណមតិ [banna'mat] (p. paṇṇa + matta)

(名) 書物/蔵書狂の人。

បណ្ណមទ [banna'mat] (p. paṇṇa + mada) (名)

書物好き (←人)。

បណ្ណវិក្កយបញ្ជា [banna'vikka'ya'boṅcè:] (p.

paṇṇa + vikkaya + pañjara) (名) 券発売窓口。

បណ្ណវិក័យិក [banna'vikka'yuk] (p. paṇṇa + vikkayika) (名) 書籍商 (←人)。

បណ្ណវិក័យិកា [banna'vikka'yi'ka:] (p. paṇṇa + vikkayikā < vikkayika)。(បណ្ណវិក័យិក 的女性形)。

បណ្ណសារ [banna'sa:] (p. paṇṇa + sāra) (名) 資料。記録。記録文書。公式文書。(指紋) 台帳。

បណ្ណសារដ្ឋាន [banna'sa'ratt'a:n] (p. paṇṇa + sāra + ṭhāna) (名) 公式文書保管所。古文書館。

※បណ្ណសារដ្ឋាន・អគ្រានកលដ្ឋាន 戸籍所の公文書保管所。

បណ្ណសាលា [banna'sa'la:] (p. paṇṇa + sālā) (名) 葉で屋根をふいた家/小屋。

បណ្ណការ [banna'ka:] (p. paṇṇa + ākāra) (名) = បណ្ណការ (俗)。(尊敬する人への。記念としての) 贈り物。結納。

※បណ្ណការ・ដណ្តឹង = ដុនន៍・ដណ្តឹង。①求婚の時の贈り物。②婚約のプレゼント。結納。

※គ្រឿងបណ្ណការ 結納品。

បណ្ណាគារ [banna'ki'ə] (p. paṇṇa + agāra / āgāra) (名) 書店。

បណ្ណាគារិក [banna'ki'əruuk] (p. paṇṇa + āgārika) (名) 書店主。

បណ្ណាគារិកា [banna'ki'əri'ka:] (p. paṇṇa + āgārikā < āgārika)。(បណ្ណាគារិក 的女性形)。

បណ្ណាធិការ [banna't'i'ka:] (p. paṇṇa + adhikāra) (名) (新聞や雑誌の) 編集人。

បណ្ណាធិការិក [banna't'i'ka'rè'ə'kəc] (p. paṇṇa + adhikāra + kicca) (名) 編集業務。

បណ្ណារក្ខ [banna'rè'ə'] (p. paṇṇa + rakkha)。
= បណ្ណារក្ស。

បណ្ណារក្ស [banna'rè'ə'] (p. paṇṇa + s. rakṣa) (名) = បណ្ណារក្ខ。司書。

បណ្ណាល័យ [banna'lai] (p. paṇṇa + ālaya) (名) ① 図書館。図書室。② (経を保管する) 経蔵。

បណ្ណាល័យសាស្ត្រ [banna'laiyè'ə'sa:h] (p. paṇṇa + ālaya + s. śāstra) (名) 図書館学。

បណ្ណសតិធ័រ [banna'sa'pi't'i:] (p. paṇṇāsa + vidhi) (名) 50年祭。

បណ្ណសវត្ស [banna'sa'vəət] (p. paṇṇāsa + vatsa) (名) 50年。

បណ្ត [bannəi] (p. paṇṇi) (名) 小冊子。リーフレット。

※សន្លឹកបណ្ត 小冊子。リーフレット。

បណ្ត [panno:] (f. panneau) (名) パネル。ボード。

បវណ្ណ [bonnae] (<វណ្ណ) (動) 説明してわからせる。教える。

※បវណ្ណបណ្ត (良い人になるように) いろいろ教え諭す。(良い人になるように主として家族のものが) 行儀等を指導する。

បត [bo:t] (エ) (t. បតៈ : bə:t ← វិបតៈ)。
→ វិបតៈ បត。

បត់ [bət] (動) ① (右/左に) 曲がる。向きを変える。② (服を) たたむ。(紙を) 折る。

③ 同じ道を引き返す。(形) 曲がった。湾曲した。折れた。(エ) → បង់ បត់。បត់ បត់ 右に曲がる。បត់ ក្រដាស 紙を折る。

អុំ ទូក បត់ តាម រណ្តៅ 岬に沿って舟を

漕ぐ。 **បត់វែលស៍** 曲げられなくなる。
បត់ជាពីរ 2つに折る。
 ※**បត់ចន្ទាស** ①→**ចន្ទស៍បត់ចន្ទាស** (結び方) (←輪を作って通してあるだけで、端は輪を通りぬけていないので両端を引張るとすぐに解ける)。②→**មនុស្សពោះរៀនបត់ចន្ទាស** 正直でない人。心が真っすぐでない人。
 ※**បត់ចុះបត់ឡើង** (道が) 曲がりくねる。ジグザグに曲がる。(腕を) 曲げたりのぼしたりする。
 ※**បត់វែនវិ** ①(正しい方向から) 曲がる。それれる。②しなを作って優雅に曲げる。
 ※**បត់ជើង** ①(上品) 大小便をする。②足を折る(←座る時)。**ខ្ញុំទៅបត់ជើងបន្តិច** ちょっとトイレに行ってきます。
 △**កន្លោះបត់ជើង** 便器(←持ち運びできるもの)。
 △**អង្គុយបត់ជើង** (日本式のひざをくずした座り方で座る)(←カンボジアではこれが正式な座り方)。
 ※**បត់ជើងកវ័ន្តប** →**អង្គុយបត់ជើងកវ័ន្តប** = **អង្គុយបត់ភ្នែកវ័ន្តប**。(→ **បត់ភ្នែកវ័ន្តប**)。
 ※**បត់ជើងតូច** (上品) 小便をする。
 △**កន្លោះបត់ជើងតូច** しびん。
 △**ឈឺបត់ជើងតូច** 尿意をもよおす。
 ※**បត់ជើងធំ** (上品) 大便をする。
 △**ឈឺបត់ជើងធំ** 便意をもよおす。
 ※**បត់ជ្រុង** (本のページを) 折る。
 ※**បត់ដុំដៃ** →**បញ្ចមាត់បត់ដុំដៃ** 口を

尖らせ拳を構えて怒る/構える(←喧嘩の始まり)。
 ※**បត់ទៅខាង** ~ ~の方に曲がる。**បត់ទៅខាងឆ្វេង** 左に曲がる。
 ※**បត់វែន** ①屈折する。曲がる。②曲げる。折り畳む。③ジグザグに曲がる。曲がりくねる。蛇行する。**គំនូសបត់វែន** 曲がりくねった線。**ស្រួលបត់វែន** 曲がり/曲げやすい。**ជើរបត់វែន** 千鳥足で歩く。
 △**ទីបត់វែន** (道が) 曲がっている所。
 ※**បត់ភ្នែកកវ័ន្តប** →**អង្គុយបត់ភ្នែកកវ័ន្តប** = **អង្គុយបត់ជើងកវ័ន្តប**。(両足の間に尻を落として座る)(←カンボジアでは正式な座り方)。
 ※**បត់មូល** 丸く曲がる。**ផ្លូវបត់មូល** カーブ(←道)。**ផ្លូវបត់មូលមិនសូវកាច់ខ្លាំង** ゆるやかなカーブ(←道)。
 ※**បត់លើន** 縁を小さく丸める(?)。
 ※**បត់សន្លឹកសៀវភៅ** 本の紙折りをする。
 ※**បត់ឡើង** →**បត់ចុះបត់ឡើង**。
 ※**កវ័ន្តបត់** (カンボジア式鉄?)。
 ※**កៅអីបត់** 折りたたみ椅子。
 ※**កាំបិតបត់** 折りたたみナイフ。
 ※**គ្រែដៃកបត់** 折りたたみベッド。
 ※**ទីបត់** 曲がり角。
 ※**ធ្នូបត់** 扇子。
 ※**ផ្លូវបត់** 曲がりくねった道。
 ※**ព្រះបត់** 仏像画。釈迦の絵。(←折りたたむことができる)。
 បតិនី [pa'ta'ni:] (s. patni<pati?) (名) 妻。
 បតិ [pa'te'] (ps. pati) (名) 主人。

បតិដ្ឋាកម្ម [pa'tett'a'kam] (p. patiṭṭhā + kamma) (名) 構成。 វិធី・បតិដ្ឋាកម្ម 構成 する。

បតិដ្ឋាជន [pa'tett'a'e'c'vōn] (p. patiṭṭhā + jana) (名) 構成メンバー (←人)。

បតិដ្ឋាន [pa'tett'a:n] (p. patiṭṭhāna) (形) 実証的な。

បតិដ្ឋាននិយម [pa'tett'a'nèə'ni'yòm] (p. patiṭṭhāna + niyama) (名) 実証主義。

បតិដ្ឋានភាព [pa'tett'a'nèə'p'i'əp] (p. patiṭṭhāna + bhāva) (名) 実証性。

បតិដ្ឋាប័ន [pa'tett'a'pan] (p. paṭi + ṭhāpana) (名) 構成。

※សារលិខិត・ជា・បតិដ្ឋាប័ន (?)。

បតិដ្ឋាភាគ [pa'tett'a'p'i'ə'v] (p. patiṭṭhā + bhāga) (名) 成分。 構成要素。(形) 構成する。

បតិនិទ្ទាទ [pa'te'ninni'ət] (p. paṭi + ninnāda) (名) 反響。 エコー。

បតិភាណ [pa'te'p'i'ə'n] (p. paṭibhāna) (形) = បដិភាណ。 機知/臨機応変/即興の。

បតិបិណ្ឌិកន្ទ័រៈ [patta'pəndi'kaŋk'èə'v] (p. patta + piṇḍa + ika + aṅga) (名) (13 ある ធិតិធិន្ទ័រៈ 「頭陀行」の第6。 鉢のものしか食べない)。

បតិបុរ [patta'bo:, patt'bo:] (エ) (p. patta + pūra) = បិត・បុរ (俗) = បិតបុ (俗)。 → បាយ・បតិបុរ。

បតានិក [patta'ni:k] (p. patta + anika) (名) 歩兵 (→ អនិកលក្ខណ៍ 「軍の構成要素」)。

បតានិរោទនាមយៈ [patta'nu'mò'tèə'ni'əmə'v'èə'v] (p. patti

+ anumodanā < anumodana + maya) (名) 善果を他人からもらうことから生じる徳 (= បញ្ចកិរិយាវត្ថុ 「幸福を生む善行」 10 種の中の第9)。

បតិទានមយៈ [patte'ti'ənèə'mèə'v'èə'v] (p. patti + dāna + maya) (名) 善果を他に分け与えることから生じる徳 (= បញ្ចកិរិយាវត្ថុ 「幸福を生む善行」 10 種の中の第8)。

បតិក្យាប័ន [pat'ya'ban] (p. paṭi + āpana) (名) 犯人の引き渡し。

ប្រតិភាគ [pə'tra:'v] (エ) → សោក・ប្រតិភាគ = សោក・ត្រិភាគ。

ប្រតិភាប័ [pə'trap] (エ) → អាប័・ប្រតិភាប័。

ប្រតិគីក [pə'traək] (エ) → សើក・ប្រតិគីក = សើក・ត្រិគីក。

ប្រតិគា [pa'trao] (エ) → សោ・ប្រតិគា = សោ・ត្រិគា 。

ប្រតិគាគ [pa'traok] (エ) → សោក・ប្រតិគាគ = សោក・ត្រិគាគ。

បថ [bot] (ps. patha) (名) 道。

បថបរិទាន [pa't'a'pa'vi't'i'ə'n] (p. patha + pa + vidhāna) (名) (数学) 定理。

បថារក្ស [pa't'a'r'èə'v] (s. patha + ārakṣ) (名) 保線係り (← 鉄道)。

បទ [bot] (名) (ps. pada) (ok.)。 ① (歌の) 曲。 ② 歌。 詩。 ③ (歌) ~ 曲。 ④ (法律にふれる行い)。 罪。 科。(~の) 容疑。 ⑤ 文。 句。 文章。 文の集まり。 ⑥ (あらゆる) ことがら。 ⑦ 場所。 国。(前) ~ の理由で。

បទ・ននៈ・មាស・ចង្វាក់・ល្អ 此の曲はリズムがいい。

※បទភាកគតិ ភាកគតិ形式の詩。
 ※បទគ្លាម (詩の形式)。
 ※បទចម្រៀង 歌の曲。メロディー。
 Δវៃតង់បទចម្រៀង 作曲する。
 ※បទចាបពួក = (ទំនក) ចាបពួក。
 (曲)。
 ※បទច្រៀង 曲(←「歌詞」に対して)。
 ※បទឆ្មាអង្រៀមង្រៀត = បទអង្រៀមង្រៀត。(曲)。
 ※បទដំណើរ 行進曲。
 ※បទភិទ្ធិត 派生語。
 ※បទគ្រួតគ្រា → គណៈកម្មការអន្តរជាតិខាងបទគ្រួតគ្រា 国際管理委員会。
 ※បទទុច្ចរិត 悪い行い。犯罪。
 ※បទទំនកបំពេ = ទំនកបំពេ。子守歌。
 ※បទបញ្ជា ①命令。②規則。条例。(学)則。
 ※បទបញ្ជាខាងក្នុង 内規。
 ※បទបញ្ជាខាងសុខាភិបាល 衛生法規。
 ※បទបញ្ជាគ្រឹះ ①紀律。(軍)律。(法律の)規定。条項。②決定事項。បំពាននឹងបទបញ្ជាគ្រឹះ 規定を無視する/に違反する。
 ※បទបន្ទ ①(歌の)リフレイン。②コーラス。
 ※បទបំពេកូន 子守歌。
 ※បទពំនោល (詩の形式)。
 ※បទព្រហ្មគិកិ ព្រហ្មគិកិ形式による詩。
 ※បទកុដង្កិលីលា = កុដង្កិលីលា。(詩の形式)。
 ※បទភ្លេង ①歌曲。②メロディー。曲。
 សូមជូនបទភ្លេងមួយជាទិសណាបំ

1曲お送りします、どうぞお聞き下さい。
 Δវៃតង់បទភ្លេង = វៃតង់ភ្លេង。作曲する。
 Δលើកបទភ្លេង 作曲する。
 ※បទភ្លេងទំនើប 歌謡曲。
 ※បទភ្លេងរាំ 舞蹈曲。
 ※បទមជ្ឈិម 中程度の重さの犯罪。
 ※បទរដ្ឋប្បវេណី 民事事件。ប្តឹងជាបទរដ្ឋប្បវេណី 民事事件として訴える。
 ※បទលហុ 微罪。軽罪。
 ※បទល្មើស 違反(事項)。犯罪。
 Δប្រព្រឹត្តិបទល្មើស 違反する。
 Δសេចក្តីកត់ហេតុអំពីបទល្មើស 犯罪の調書。
 Δអង្គបទល្មើស 犯罪構成事実。罪体。
 ※បទល្មើសច្បាប់ 法律に違反する行い。科(とが)。
 ※បទល្មើសវៃស្តង់ 現行犯。
 ※បទសកវាទ សកវាទの歌詞。歌問答。
 ※បទសមាស 合成語。複合語。
 ※បទសមោធានព័ជគណិត 代数式。
 ※បទសម្ពន្ធ (筋肉)組織。(作品などの)構成。
 ※បទសូត្រ ①(歌のように)歌う経。②経を歌う。
 ※បទអង្រៀមង្រៀត = បទឆ្មាអង្រៀមង្រៀត。
 ※បទអាក្រក់ 悪行。悪業。
 ※បទអាជ្ជា 刑事事件。刑法上の事柄。
 ※បទឧក្រិដ្ឋ ①犯罪。刑事事件。②重罪。
 Δកិល្មើសបទឧក្រិដ្ឋ 刑事事件。
 Δនីតិបណ្ឌិតខាងបទឧក្រិដ្ឋ 刑法学者。

△ប្រព្រឹត្តិ·បទ·ឧក្រិដ្ឋ 犯罪を犯す。

※បទ·ឧទិស 祈りの文/文句。

※ឧស·បទ 規則に反する。

※វិទ្ធ·បទ 注釈する。

※ចូល·បទ·ចូល·វិបប →គិត·មិន·ចូល·បទ·
ចូល·វិបប 考えに窮する。どう考えてもうま
くいかない。

※វើក·បទ 歌い出す。音頭をとる。

※វិបប·បទ やり方。方法。秩序。システム。
方式。手順。スタイル。

※វេ·បទ (斉唱の時/そろって経を唱える時
の音頭をとる人)。

បទដ្ឋាន [pa'tɛə't'a:n] (p. pada+ṭhāna) (名)

①規範。基準。規格。標準。②建物の礎石。

បទមាលា [pa'tɛə'mi'əli'ə] (s. pada+mālā)

(名) (文法) 法。叙法。

បទានុក្រម [pa'ti'ənu'krəm] (s. pada+

anukrama) (名) 語彙集。辞書。

បទម [bo'tòm, pa'-] (p. paduma) (ok. 是

s. padma) (名) ①ハス。②ハスの花。③=
បទមនរក。 (数) (10の119乗の数)。

បទមនរក [pa'tu'mèə'nò'r'ò'] (p. paduma+

naraka) (名) =បទម。ハドマ {鉢特摩} 地
獄 (=八寒地獄の1)。

បទមរាគ [pa'tu'mèə'ri'ə'] (p. paduma+rāga)

(名) =បទមរាគ。ルビー (→នព្វរត្ន [9種の
宝石])。

បទមវិជ្ជា [pa'tu'mèə'v'òŋsa:] (p. paduma+

vaṃsa) (名) (僧の称号) (→
សមណសក្កិ)。(エ)→អក្ខរព្រះអក្ខរ
បទមវិជ្ជា。(→見出し語អក្ខរの中)。

បទេស [pa'tè:h] (p. padesa) (名) ①(稀)

= [បទេស。 ②地方。地域。

បទេសប្បញ្ញត្តិ [pa'tè'sapbaŋnat] (p. padesa

+paññatti) (名) それぞれの国の法律。国法。

បទេសរាជ [pa'tè'sa'ri'əc] (p. padesa+rājā)

(名) ①属国の王。②(僧の称号) (→
សមណសក្កិ)。

បទ្វរាគ [patmèə'ri'ə'] (s. padma+rāga)

(ok.)。 =បទ្វរាគ。

ប្រទ្វ [pa'tru:] (エ) ①→ស្ទិ·ប្រទ្វ。 ②→អ្និ·

ប្រទ្វ =ស្ទិ·ប្រទ្វ。

បដាន [pa'ti'ən] (p. padhāna)。(稀) =

[បដាន。

បដានាធិបតី [pa'ti'əni'ət'i'pa'dai] (p.

padhāna+adhipati)。(稀) = [បដានាធិបតី。

បដានានុយោគ [pa'ti'əni'ənu'yò:k] (p.

padhāna+anuyoga)。(稀) = [បដានានុយោគ。

បន [bo:n] (t. ប៉ន : bòn) (名) ①(飲み屋,

賭博場, 売春宿のように良くない人の集まる

所)。(稀) ②グループ。集まり。(←悪い目的の)。

ផ្ទះភ្នំ·ជ្រៃ·បន グループになる(←悪い目的
で)。

※បន·វោរ ギャング。盗賊団。

※បន·ភ្នំ 賭博場。

※បន·សំផី 売春宿。

※បន·អាភ័ន 阿片窟。

※ផ្ទះ·បន 売春宿。

※វេ·បន →ស្ទិ·វេ·បន 売春宿のおかみ。

បន [bon] (cf. t. ប៉ន : bon) (動) ①誓う。

②折る。願をかける(←お礼を約束して)。

បន·ព្រះ 神に折る。

※*ကျိဒ်·ပဒ္ဂါဒ်·လောကလဒ္ဂါလိယ* 大学に
進学する。

※*လက်·ပဒ္ဂါဒ်* 転売する。

※*ဆီဒ်·ပဒ္ဂါဒ်* 継承権。

※*မှက်·ပဒ္ဂါဒ်* 継承者。

※*ဇြဲ·ပဒ္ဂါဒ်* 手から手へと渡す。手渡す。

ပဒ္ဂါဒ် [banta'] (<တံ) (動) ①滴を垂らす。
ぽとぽとと落とす。②(迫撃砲のように)障害
物を越えて射撃する。(名) = *ပဒ္ဂါဒ်* =

ပဒ္ဂါဒ် 短母音記号 (= 「 ' 」)。

※*ပဒ္ဂါဒ်·ဗျာ·ညာ·ဒါက* 目薬を目にさす。

※*ပဒ္ဂါဒ်·ဗြေ* 油をさす。

※*ဗျာ·ပဒ္ဂါဒ်* 点滴薬(←目薬のような)。

ပဒ္ဂါဒ် [banta:m] (<တံ) (動) 制止させる。
禁～をさせる。

ပဒ္ဂါဒ် [banta:c] (<တံ) (形) わずかな。ほ
んのつまらぬ(プレゼント)。(副) 少し。
ちょっと。(接) 暫くすると。(文末)(依頼
文を作る)。ちょっと～して下さい。 *ဇြဲ·*
ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်·ကျိဒ် 少し急げよ。
ခွဲ·ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ် ちょっとお尋ね致します
が。 *တံ·ခွဲ·ဇြဲ·ခွဲ·ပဒ္ဂါဒ်* (擬っているの
で) ちょっと背中を叩いてくれ。 *ပဒ္ဂါဒ်·*
မာဒ်·ကျိဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ် ちょっとこのとこ
ろを読んで下さい。

※*ပဒ္ဂါဒ်·၅* 少しずつ。

※*ပဒ္ဂါဒ်·ကျိဒ်·မှက်* それから少したって。

※*ပဒ္ဂါဒ်·လျာ* → *ပဒ္ဂါဒ်·ကျိဒ်·ပဒ္ဂါဒ်·လျာ*。

※*ပဒ္ဂါဒ်·ကျိဒ်* もう少し(←量。時間)。もう

暫くすると。やがて。 *ပဒ္ဂါဒ်·ကျိဒ်·ခွဲ·*

မာဒ်·ပဒ္ဂါဒ်·ကျိဒ်·ကျိဒ် もう少し努力しさえ

すれば。 *ပဒ္ဂါဒ်·ကျိဒ်·လျာ·ပဒ္ဂါဒ်* もうす
ぐ夜になる。

※*ပဒ္ဂါဒ်·ကျိဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်* 今に見てる!。

※*ပဒ္ဂါဒ်·ကျိဒ်·ပဒ္ဂါဒ်* 今から少し後。

※*ပဒ္ဂါဒ်·ကျိဒ်·ပဒ္ဂါဒ်·လျာ* やってはやめ、やっ
てはやめする。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* ほんの少し。わずか/ささいな。
ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ် 小競り合いをす
る。

△*ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်* ほんのつまらない物(で
すがお受取り/お召し上がりください)。

△*ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်* ささいな/こまかな/わ
ずかな/つまらぬこと。

※*ပဒ္ဂါဒ်·မှက်* ほんの少し。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* ちょっと～してごらん。

※*ပဒ္ဂါဒ်·မှက်·၅* (၅ = *ပဒ္ဂါဒ်·မှက်*) 1度に少
しずつ。 *ပဒ္ဂါဒ်·ပဒ္ဂါဒ်·မှက်·၅* 少しずつ減っ
ていく。

※*တံ·ပဒ္ဂါဒ်* → *ဗျာ·ခွဲ·တံ·ပဒ္ဂါဒ်* えーっと
(←考えている時)。ちょっと考えさせてくれ。

※*ကျိဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်·ကျိဒ်·ပဒ္ဂါဒ်* あちこ
ち(話がとぶ。見る)。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်* 少しも/全然～でない。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* 先程。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* 1度に少しずつ。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်·မှက်* 暫く後に。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်·ပဒ္ဂါဒ်* 午後になってちょっと
してから(←午後1時から3時ごろまで)。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* 午後になってちょっとして
から(←午後1時から2時くらい)。

※*ပဒ္ဂါဒ်·ပဒ္ဂါဒ်* ちょっと～して下さい。

※^ス・^ン・^ト・^シ・^ト・^ナ・^シ・^ト ちよつと頼んでもいいかい。

^ン [bontəŋ] (動) (<^シ)。①(ロープを)びんと張る。(ゆるんでいるのを)締める。(警戒を)厳しくする。②精神的圧力をかけて～させる。(名) (罌) (←鳥または小動物用)。

^ン・^カ・^ヤ・^シ 警戒を強める。 ^ル・

^シ・^ン ねじを締める。

※^ン・^シ・^ヤ ウサギを捕まえる網。

^ン [bontop] (<^シ) (動) 上にのせる。積む。(←不安定な所にひとつを載せる。うっかりすると落ちる)。

^ン [bontoh] (<^シ) (動) 返事ができなくさせる。言って返事/考えに困らせる。

※^ン・^シ (せつかく一生懸命やっているのに)何か言ってがっかりさせる。馬鹿にする。くさす。けなす。

^ン [bonto:c] (<^シ) (動) ①小さくする。②地位/位を下げる。

※^ン・^シ 地位を下げる。

^ン [bontu:oc] (エ) (<^シ)。→^ン・^シ。

^ン [bontaŋ] (動) 上にのせる(←バランスがとれていず落ちそう)。

※^ン・^シ・^シ つま先で立つ(←倒れそう)。

^ン [bontaət] (cf. ^シ) (動) = ^シ。①(下に何か入れて。つま先で立って)高くする。高いところに置く。高く上げる。②不安定で今にも落ちそうに置く。

^ン [bontaok] (<^シ) (動) ①ぶら下

げる。②重りをつける。(名) = ^ン。

※^ン・^シ 重しとして石をつける。

^ン [bontaŋ] (<^シ) (動) ①ぶらぶらぶら下げる。ロープで吊り下げる。②ロープで引張られる。(名) = ^ン。ペンダント。ロケット。

※^ン・^シ ペンダント。

※^ン・^シ ペンダント。

※^ン・^シ ①(他の車に引かれる車)。トレーラー。②=^シ。

^ン [bont'o:t] (動) ①減らす。足りなくさせる。②地位/階級を下げる。③休職させる。

※^ン・^シ・^シ 階級を下げる。

^ン [bont'op] (<^シ) (動) ①窒息させる。息をつまらせる。②息をつめる。

^ン [bont'o:i] (<^シ) (動) 低下/減退/後退させる。減らす。 ^ン・^シ・^シ・^シ ^シ 火を弱める。

※^ン・^シ 値下げする。

※^ン・^シ・^シ 時計を遅らせる。

※^ン・^シ スピードを落とす。

※^ン・^シ →^シ・^シ・^シ 時間を節約してくれる。

※^ン・^シ 位を下げる。降等する。

※^ン・^シ 食事をさげる。食卓を片付ける。

※^ン・^シ 権力を減らす。

※^ン・^シ・^シ 加えたり減らしたりする。

※^ン・^シ 軽減する。緩める。

^ン [bont'oc] (<^シ) (動) ^シ ! といつて止まらせる。

^ン [bont'u:on] (<^シ) (動) 重なり合わせ

④手本. 模範. សរសេរ. ចោល. មួយ.
 បន្ទាត់ 1 行あけて書く. មិន. ដែល. បាន.
 ទទួល. សំបុត្រ. អ្វី. មួយ. មួយ. បន្ទាត់. សោះ.
 手紙を1行も受け取ってない. បន្ទាត់. ពីរ.
 ជួប. គ្នា 2 本の線が交わる.
 ※បន្ទាត់. កាច់ 折れ線.
 ※បន្ទាត់. កាត់ 割線.
 ※បន្ទាត់. កាត់. គ្នា 交差する直線.
 ※បន្ទាត់. កោង 曲線. カーブ.
 ※បន្ទាត់. ក្រិច. ក្រក់ ジグザグの線.
 ※បន្ទាត់. ខ្សែ → មិន. ស្គាល់. បន្ទាត់. ខ្សែ 信
 じられぬ程無知の.
 ※បន្ទាត់. ខ្សែ 交差する線.
 ※បន្ទាត់. ខ្សែ 墨壺 (←大工の).
 ※បន្ទាត់. ចច 点線.
 ※បន្ទាត់. ចែក. ទឹក 分水線.
 ※បន្ទាត់. ចំណុច 点線.
 ※បន្ទាត់. ដំរី 照準線.
 ※បន្ទាត់. ត្រង់ 直線.
 ※បន្ទាត់. ទ្រូង (胸の下部?).
 ※បន្ទាត់. និកាបទី ①水平な線. ②水平/地平
 線.
 ※បន្ទាត់. បញ្ជ្រឹង 斜線.
 ※បន្ទាត់. បញ្ជ្រឹង. ជ្រុង 対角線.
 ※បន្ទាត់. បញ្ជ្រួរ 垂線. 鉛直線.
 ※បន្ទាត់. បី. ជ្រុង 三角定規.
 ※បន្ទាត់. ផ្ចិត 直径.
 ※បន្ទាត់. ផេក 水平な線.
 ※បន្ទាត់. ផ្សំ. រណារ (鋸で切るときにあらか
 じめ引いた線).
 ※បន្ទាត់. ព្រះ 横断線.

※បន្ទាត់. ពុះ. ត្រង់ 垂線.
 ※បន្ទាត់. វត្ត 放物線.
 ※បន្ទាត់. សំយុង 垂直線. 法線.
 ※បន្ទាត់. ស្រប 平行線.
 ※ខ្សែ. បន្ទាត់ ①墨糸 (←大工の). (建築の
 時の) 縄. ② (風俗習慣の) 規則. ③コースラ
 イン.
 ※ខ្សែ. បន្ទាត់. ពាញ 火線. 射線.
 ※គុស. បន្ទាត់ 線を引く.
 ※គំនូរ. បន្ទាត់ 用器画.
 ※ចន្លោះ. បន្ទាត់ 行間.
 ※ដក. បន្ទាត់. ពី. ក្រោម = គុស. ពី. ក្រោម.
 アンダーラインする.
 ※ដឹក. បន្ទាត់ 線を引く.
 ※ដើម. បន្ទាត់ 行の頭/初め.
 ※រចះ. បន្ទាត់ = រចះ. លូក. បន្ទាត់. (語が2
 行にまたがった時に使う短いダッシュ?).
 ※លូក. បន្ទាត់ → រចះ. លូក. បន្ទាត់ = រចះ.
 បន្ទាត់.
 ※វាយ. បន្ទាត់ 線を引く.
 ※វាល់. បន្ទាត់ → សរសេរ. វាល់. បន្ទាត់
 (ひとつの行に入る文字数などを考えて原本と
 全く同じに書き写す).
 បន្ទាន់ [bɑntɔɑn] (<ទាន់) (ok. pandān : 人
 名) (動) ①急いで/間に合うように~する.
 ②急がせる. 促す. 催促する. (形) 緊急の.
 非常の場合).
 ※បន្ទាន់. ការ 仕事を急ぐ.
 ※បន្ទាន់. ពេល 時間に間に合わせる/間に合
 うように急がせる.
 ※ការ. បន្ទាន់ 緊急事.

ဝဏ်းပဏ်း နှစ်/直ちに. နှစ်. နှစ်. နှစ်.
ပဏ်း. ၉၄ 何も急ぐことはない.

△ကပ်. နှစ်. ပဏ်း 急用.

△ပဏ်း. နှစ်. ပဏ်း 救急の. ဝိသိ.

ပဏ်း. နှစ်. ပဏ်း 救急手当て法.

*ပဏ်း. ပဏ်း 速報.

*ပဏ်း. ပဏ်း 応急処置をする.

*ပဏ်း. ပဏ်း 至急文書.

ပဏ်း [bontap] (<ဘဏ်) (動) ①低くする.

下げる. 下におろす. ②(身を)かがめる. 平伏する.

*ပဏ်း. ပဏ်း ①しゃがむ. 伏せる. ②謙遜する.

*ပဏ်း. ပဏ်း けなす. くさす.

*ပဏ်း. ပဏ်း 位を下げる.

*ပဏ်း. ပဏ်း 地位を下げる.

*ပဏ်း. ပဏ်း 卑しめる.

ပဏ်း [bontap] (<ဘဏ်) (形) ①次の(←

場所. 順位. 時間). ②そばにくっついている.

*ပဏ်း. နှစ် ①次々に. ②並んで. くっついて.

隣接して. နှစ်. ပဏ်း. နှစ် 並べて置く.

△ပဏ်း. ပဏ်း. နှစ် ①交代で次々に寝る. ②並

んで/くっついて寝る.

*ပဏ်း. ပဏ်း. ပဏ်း 最後から2番目.

*ပဏ်း. ပဏ်း 以下. 下記.

*ပဏ်း. ပဏ်း ①第二義的の. 付随的の. 大切でない. こまこまとした. ②側面の.

△ကပ်. ပဏ်း. ပဏ်း どうでも良い仕事. 雑用.

△ပဏ်း. ပဏ်း. ပဏ်း (映画の)エキストラ. 端役.

△ပဏ်း. ပဏ်း. ပဏ်း. ပဏ်း. ပဏ်း. ပဏ်း.

ပဏ်း E. F. Ac.

△ပဏ်း. ပဏ်း. ပဏ်း ささいな問題.

△ပဏ်း. ပဏ်း. ပဏ်း 小テスト.

△ကပ်. ပဏ်း. ပဏ်း つけたしの/どうでも良い言葉.

△ပဏ်း. ပဏ်း. ပဏ်း (事件の)側面. (事件に)側光をあてた話.

△ပဏ်း. ပဏ်း. ပဏ်း がらくた.

△ပဏ်း. ပဏ်း. ပဏ်း 雑費. 臨時費.

*ပဏ်း. ပဏ်း ~の次. ~の下位は. ပဏ်း.

ပဏ်း. A. ပဏ်း. ပဏ်း. B Bの次にAが好きだ.

*ပဏ်း. ပဏ်း. ပဏ်း 最後から2番目.

*ပဏ်း. ပဏ်း. ပဏ်း ①これの次. ②これ以後/から.

*ပဏ်း. ပဏ်း それから. その次/後.

△ပဏ်း. ပဏ်း. ပဏ်း その次の日. 翌日. (←過去に使用).

*ပဏ်း. ပဏ်း. ပဏ်း 次位の職.

*ပဏ်း. ပဏ်း あくる年. よく年.

*ပဏ်း. ပဏ်း その次の日. 翌日.

*ပဏ်း. ပဏ်း = ပဏ်း. ပဏ်း. («東北, 東南, 西北, 西南」の4方角).

*ပဏ်း. ပဏ်း 次のページ.

*ပဏ်း. ပဏ်း 次兄. 次姉.

*ပဏ်း. ပဏ်း. ပဏ်း 次兄.

*ပဏ်း. ပဏ်း. ပဏ်း 次姉.

*ပဏ်း. ပဏ်း 続く. 連続する.

*ပဏ်း. ပဏ်း. နှစ် 一連に連続して/つながって. 次から次へと/引き続き起こる.

*ပဏ်း. ပဏ်း 次弟. 次妹.

*ပဏ်း. ပဏ်း あくる朝. 翌朝.

*ပဏ်း. ပဏ်း (~する)直前に.

*ပဏ်း. ပဏ်း. ပဏ်း 副原因.

※**អក្សរ**·**បន្ទាប់** 次の人。
បន្ទាយ [banti:ai] (名) 砦。兵營。 **រថាម**·
បន្ទាយ = **ព័ទ្ធ**·**បន្ទាយ**。砦を包圍する。
 ※**បន្ទាយ**·**កំល** 移動キャンプ/兵營。臨時/仮
 設の兵營。移動可能の防壁。
 ※**បន្ទាយ**·**ភ្នំ** (シエムリアプ州にある遺跡名)。
 ※**បន្ទាយ**·**ឆ្នាំ** (バタンバン州にある遺跡
 名)。
 ※**បន្ទាយ**·**ទាហាន** 兵營。
 ※**បន្ទាយ**·**ប្រាសាទ** 城塞。
 ※**បន្ទាយ**·**ផ្ទះ** 收容所。
 ※**បន្ទាយ**·**មាន**·**ជ័យ** (州名) **パンティアイミ**
アンチエイ。 **ខេត្ត**·**បន្ទាយ**·**មាន**·**ជ័យ** **パ**
ンティアイミアンチエイ州。
 ※**បន្ទាយ**·**មាន** (កំពត州の郡名)。
 ※**បន្ទាយ**·**លវ័ន្ទ** = **លវ័ន្ទ**。 (កំពង់ឆ្នាំង
 州កំពង់ត្រឡាចの地名。古都の地)。
 ※**បន្ទាយ**·**សមាធិ** 收容キャンプ。
 ※**បន្ទាយ**·**ស្រី** (シエムリアプ州にある遺跡
 名)。
 ※**ឆ្នាំ**·**បន្ទាយ** 砦の守備兵。
 ※**បឹង**·**បន្ទាយ** 砦の塔。
 ※**ប្រាសាទ**·**បន្ទាយ** 城塞。砦。
បន្ទា [banti:a] (名) ①板(←材料としての)。
 ②(縦に対して)横。幅。③厚さ(?)。
បន្ទាល [banti:al] (<ទាល) (動) 先端を鈍
 くする。(エ)→**បន្ទាល**·**ត្រី**·**អាក**。
 ※**បន្ទាល**·**ចិត** やる気を無くさせる。ひるませ
 る。怖じ気づかせる。
បន្ទាល·**ត្រី**·**អាក** [banti:al tri:'a:] (名) =
កន្ទាល·**ត្រី**·**អាក**。蕁麻疹。

បន្ទាល [banti:al] (<បាល) (名) ①保証人
 /金/物。②(弁護側の)証人。証拠。根拠。
 ③困ること。にっちもさっちもいなくなるこ
 と。(動) だます。出し抜く。 **រក**·**បន្ទាល**·
នៃ·**សំដី**·**ខ្លួន** 自分の言うことの証拠をさがす。
 ※**បន្ទាល**·**ផ្ទុយ** 反対証拠。反証。
 ※**បន្ទាល**·**សាក្សី** 弁護側の証人。
 ※**រដោះ**·**បន្ទាល** 困った状態を解決する/切り
 抜ける。
 ※**ពាក្យ**·**បន្ទាល** 証言。
 ※**យក**·**ជា**·**បន្ទាល** 証人/証拠にする。
 ※**សួរ**·**បន្ទាល** 証人と証拠。
បន្ទាស [banti:ah] (<ទាស) (動) 反らせる。
 曲がらせる。それさせる。 **បន្ទាស**·**ផ្លូវ** 道
 を曲がらせる。 **បន្ទាស**·**គំនិត** 考えをそれ
 させる。
បន្ទិត [banti:ut] (名) (**បណ្ឌិត**の俗)。選俗し
 たばかりの人。
បន្ទិន [banti:ŋ] (動) ①=**បន្ទិន**。ほめる。お
 だてる。②(<ទិន, ផិន) 傾ける(←その
 場所に容器の底をつけたまま)。
បន្ទិវ [banti:w] (動) (トランプで) 相手に1
 度も上がさせない。
បន្ទក [banti:k] (<ទក, ផក) (ok. panduk :
 人名) (名) ①積荷。②(まかされた)仕事。
 ③(世話をする)責任。責務。④(仕事の)重
 荷。
 ※**បន្ទក**·**ត្រី**·**សារ** →**បំណាច់**·**បន្ទក**·**ត្រី**·**សារ**
 家族手当。
 ※**កប៉ាល**·**បន្ទក** 貨物船。
 ※**រដោះ**·**បន្ទក** ①積み荷を下ろす。②責任/義

※**បន្ទាស**·**វែងក** → **ជាន់**·**មិន**·**រើត**·**កំ**·
បន្ទាស·**វែងក** 弘法筆を選ばず。
 ※**បន្ទាស**·**វាស** (本当に悪いのかも確かめず
 にまくし立てて責める)。

※**បន្ទាស**·**រលោច** 激しく/厳しく非難する。
 ※**ស្តី**·**បន្ទាស** 叱る。文句を言う。責める。
 ※**ស្តី**·**បន្ទាស**·**ជ្រក**·**ជ្រញ** 厳しく叱る。

បន្ទា [bont'əh] (名) (箆などを編むため竹
 を細かくさいたもの)。竹ひこ。

※**បន្ទា**·**ប្រហុក** → **សម្ម**·**បន្ទា**·**ប្រហុក**
ប្រហុកと塩のみの**សម្ម**(←貧しくて)。

※**បន្ទា**·**បូស្សី** 竹ひこ。
 ※**កំបិត**·**បន្ទា** (竹細工用のナイフ)。
 ※**បិត**·**បន្ទា** 竹ひこをつくる。
 ※**ពុំ**·**បន្ទា** 竹ひこにさく。
 ※**អាចម**·**បន្ទា** (竹細工をした時の竹屑)。

បន់ [bontòm] (<ទំ) (動) 熟させる。
 ※**បន់**·**ក្រចក** (ក្រពេនの葉をつきつぶしたも
 のを爪に巻き付け濃赤色に染める)(←おしゃ
 れのため)。

※**បន់**·**ពារមី** (十波羅密を实践することにより
ពោធិញ្ញាណを完成させる)。

បន់ [bontòm] (<ទំ) (動) ①(枝/とまり木
 に)とまらせる。(カイコを)まぶしにおく。
 ②(比)(心配/苦勞を)かける。③(宝石を)
 埋め込む。(名)(王)寝ること。

※**បន់**·**នាង** カイコをまぶしに入れる。
 ※**បន់**·**លក់** = **ចង**·**លក់**。(まだラックカイガ
 ラムシの入っている**លក់**·**ស្រម**を木の枝につ
 けてラックカイガラムシを木にうつし, 更に
លក់·**ស្រម**を作らせる)。

※**ក្រឡា**·(**ព្រះ**)·**បន់** 王の寝所。
 ※**ទ្រង់**·**ព្រះ**·**បន់** (王)寝る。
 ※**ព្រះ**·**វៃទន**·**បន់** = **ព្រះ**·**វៃទន**·**សយនា**。(王)
 ベッド。

បន [bont'əh] (名) ①薄片。薄板。シート。～
 板。②(板。布)～枚。 **ការ**·**២**·**បន** 板2
 枚。

※**បន**·**កញ្ចក់** ガラス板。
 ※**បន**·**ការ** ①板片。②板。
 ※**បន**·**ក្រដាស**·**ស្តិត** 粘着テープの1片。
របក·**បន**·**ក្រដាស**·**ស្តិត** 粘着テープがは
 かれる。

※**បន**·**រលើ** 木の板。
 ※**បន**·**វែងក** 鉄板。
 ※**បន**·**បូស្សី** 竹の板。
 ※**ការ**·**បន** ①板。②合板。ベニヤ板。③板片。
 ※**ចន្ទាស**·**បន** 重ね板ばね。
 ※**រលើ**·**បន** 板。
 ※**វែងក**·**បន**·**កង្ហាញ់** 波形板。なまこ板。

បន្រា [bont'raən] (<ទ្រាន់) (動) 飽きさせ
 る。

※**បន្រា**·**ការ** 仕事に飽きる。
 ※**បន្រា**·**ចិត** 飽きさせる。嫌にならせる。

បន្រត [bont're:t] (<ទ្រត) = **បន្រា**。

បន្រាម [bont'ra:m] (<ទ្រាម) (動) ①へ
 こませる。くぼませる。(押し)下げる。(ふ
 きこぼれてくる泡を)しずめる。②萎れさせる。
 ③(ゾウを)しゃがませる。

បន្រាត [bont'ra:t] (<នាត) (動) 太らせる。
 ※**បន្រាត**·**បន់** = **បន់**·**បន្រាត**。沢山食べさせて
 大きく太らせる。肥育する。

※*ບໍ່ຮູ້·ບຸກຸ່ງ* ①野菜(←総称)。②あれこれ
/いろいろ説明する。③あれこれ混ぜあわせて
ひとつの話にする。

※*ບໍ່ຮູ້·ບຸຮຸ່ກ* いろいろの野菜。

※*ບໍ່ຮູ້·ໂສ່ສົ່* 生野菜。新鮮な野菜。

※*ບໍ່ຮູ້·ສູ່ງັກ* 野菜。

※*ຮູ້ກ·ບໍ່ຮູ້* 菜園。

※*ຮູ້ກ·ບໍ່ຮູ້* 野菜畑。

※*ໂສ່·ບໍ່ຮູ້* 野菜炒め。

※*ເບະ·ບໍ່ຮູ້* 野菜を収穫する。

※*ເບະ·ບໍ່ຮູ້* →*ເບະ·ເບະ·ບໍ່ຮູ້* 八百屋(←
店)。

※*ສູ່ງັກ·ບໍ່ຮູ້* 菜園。

ບໍ່ຮູ້·ບຸຮຸ່ງ [bonlae bonlop] (<*ຮູ້ງັກ, ຮູ້ງັກ*)
(動) だます(←良い方に導くために)。なだ
める。何か言って(泣く子を黙らせる)。気を
そらさせる。

ບໍ່ຮູ້·ບຸຮຸ່ງ [bonlae bonlom] (-, <*ຮູ້ງັກ, ຮູ້ງັກ*)
(動) ごまかす。だます。注意をそれさせる。
(スパイ等) 完全に紛れこんでわからなくさせ
て~する。(避けたい話題が出た時何くわぬ顔
で) 色々別の話をして徐々にうまく避ける。

ບໍ່ຮູ້ໝີ [bonlaeng] (<*ເບະໝີ*, cf. [*ບໍ່ຮູ້ງັກໝີ*])
(動) ①ふざける。(ネコや子供同士のように)
ふざけあう。②面白がらせる。(他人を) 楽し
ませる。

※*ເກັກ·ບໍ່ຮູ້ໝີ* はしゃぎ回る。(遊んで) 跳ね回
る。

※*ສູ່ງັກ·ບໍ່ຮູ້ໝີ* 人を楽しませる人。おどけ者。

ບາງຮາຮ [bonlaoc] (cf. *ເບະຮາຮ*) (動) 焦がす。

ບາງຮາ [bonloh] (<*ເບະຮາ*) (名) (弓の、数

学で) 弦。 *ບາງຮາ* : *ໝີ* 弓の弦。 *ບາງຮາ* :
ສູ່ງັກ *ສູ່ງັກ* の弦。

ບຸຮຸ່ງ [bonlom] (<*ຮູ້ງັກ, ຮູ້ງັກ*) = [*ບຸຮຸ່ງ*] (俗)。
(動) (相手を混乱させて) だます。(目先を
ごまかし区別がつかなくして) ごまかす。いん
ちき/いかさまをする。こっそり~する。(←
70円の釣銭を渡すべき所を60円しか渡さぬ。
ບໍ່ຮູ້ໝີ は相手を少し混乱させて間違わせてごま
かす。 *ບຸຮຸ່ງ* は自分が上手にやって露見しないよ
うにごまかす)。(形) 偽の。

※*ບຸຮຸ່ງ·ເບະ* = *ເບະ·ບຸຮຸ່ງ*。ごまかす。騙す。い
んちき/横領/着服する。詐欺をする。

※*ບຸຮຸ່ງ·ສາກເຕີຄຽງ* 脱税する。

※*ບຸຮຸ່ງ·ເສຍງິເກາ* → *ຮູ້ໝີ·ບຸຮຸ່ງ·ເສຍງິເກາ*
盗作/剽窃する。

※*ເກັກ·ບຸຮຸ່ງ* 事実を変えてごまかす。(秤の目
盛り/分け前を) ごまかす。

※*ເກັກ·ບຸຮຸ່ງ* 捏造/歪曲する。(事実を) 曲げて
騙す。

※*ເກັກ·ບຸຮຸ່ງ* 横領する。

※*ເບະຮາ* : *ບຸຮຸ່ງ* 変名。

※*ເສຍງິ* : *ບຸຮຸ່ງ* だます。

※*ບຸຮຸ່ງ·ບຸຮຸ່ງ* 偽造切符。(選挙の) 不正票。

※*ບຸຮຸ່ງໝີ·ບຸຮຸ່ງ* だます。

※*ບໍ່ຮູ້·ບຸຮຸ່ງ* ごまかす。だます。注意をそれさ
せる。(スパイ等) 完全に紛れこんでわからな
くさせて~する。(避けたい話題が出た時何く
わぬ顔で) 色々別の話をして徐々にうまく避け
る。

※*ບໍ່ຮູ້ໝີ·ເສຍງິ* : *ບຸຮຸ່ງ* カムフラージュする。

※*ຮູ້ງັກ·ບຸຮຸ່ງ* ①ごまかすために他人の振りをする。

べないで返し自分の金で買ってくる。自分が腹をたてわざと自分が損なことをして、相手に気の毒に思わせる)。面当てに～する(←AがBを叩く。Aへの面当てにCがBを更に叩く。本当はAを叩きたい)。

ပိဗ္ဗာ [bɔ̃səh] (<ပိဗ္ဗာ>). = ပိဗ္ဗာ့.

ပိဗ္ဗံ [bɔ̃səm] (エ) (ok. pansəm). →

ပိဗ္ဗံ့·ပိဗ္ဗံ့.

ပိဗ္ဗာံ [bɔ̃səm] (エ) → ပိဗ္ဗာံ့·ပိဗ္ဗာံ့.

ပိဗ္ဗာ် [bɔ̃səh] (<ပိဗ္ဗာ်>) (動) = ပိဗ္ဗာ်. (けが/できものを)なおす。

ပိပ [bɔ̃:p] (エ) → ပိပံ့·ပိပံ့.

ပိပံ [pɔ̃p] (音) (怖くて/寒くて唇が震える音。歯ががちがちいう音)。

ပိပံ့ [bɔ̃·bɔ̃] (<ပိပံ့>) (動) = ပိပံ့·ပိပံ့.

①(魚を)釣る(←大きな魚を釣るのに、カエルなどを餌として使い、水中に入れ、少しずつ竿を引いて魚に食いつかせる。じっと糸を垂れるのはပိပံ့). ②(布などを)何回も振る。

※ပိပံ့·ပိပံ့ = ပိပံ့·ပိပံ့. ①蘇生させる。生き返らせる。②(ショックを受けてぼーとしていた子供などの)魂を呼び戻す。ပိပံ့·ပိပံ့ と言いながら抱いて(魂がとんでいった)赤んぼの魂を呼び戻す。

ပိပံ [pɔ̃·pɔ̃] (名) (布) (←粗い)。

※ပိပံ့·ပိပံ့ (サンボット) (←ပိပံ့で作る。黒と白の格子)。

ပိပံ့ [pɔ̃·pɔ̃p] (<ပိပံ့>) (音) (怖くて/寒

くて唇が何回も震える音。歯ががちがちいう音)。ပိပံ့·ပိပံ့·ပိပံ့ 口をがたがたさせとどもる(←驚いて。怖くて)。

ပိပံ [bɔ̃·bɔ̃:] (名) 粥。ပိပံ့·ပိပံ့ (煮ている) 粥がふく。

※ပိပံ့·ပိပံ့ (肉などの) 具入りの粥。

※ပိပံ့·ပိပံ့ (もち米と豆を煮た菓子)。

※ပိပံ့·ပိပံ့ 固くて食べられない粥。まだできていない粥。②軟らかい粥のように炊いた飯。

※ပိပံ့·ပိပံ့ もち米の粥(←普通は甘くして食べる)。

※ပိပံ့·ပိပံ့ (肉などの具の他に、野菜などの野菜の入った粥)。

※ပိပံ့·ပိပံ့ (何も入っていない) 白粥。

※ပိပံ့·ပိပံ့ = ပိပံ့·ပိပံ့. (中国風の粥)(←いろいろな具が入っている)。

※ပိပံ့·ပိပံ့·ပိပံ့ 粥を(箸で)ざーざーと掻き込む。

※ပိပံ့·ပိပံ့ 重湯。

ပိပံ [pɔ̃·pɔ̃] (エ) ①→ပိပံ့·ပိပံ့. ②→ပိပံ့·ပိပံ့.

ပိပံ့·ပိပံ့ [pɔ̃·pɔ̃ pɔ̃·pɔ̃] (<ပိပံ့·ပိပံ့>) (副) 何回もぶらぶら(揺れる。震える)。

ပိပံ [pɔ̃·pɔ̃] (<ပိပံ>) (形) ①(水びたしで)歩くとびちゃびちゃ音がする/はねる(土地)。ぬかるみの。ぐちゃっとなった。べちゃべちゃの。②べちゃべちゃしゃべる。

※ပိပံ့·ပိပံ့ ①いつまでもべちゃべちゃ(しゃべる)。②片言を(しゃべる)。

※ပိပံ့·ပိပံ့ = ပိပံ့·ပိပံ့. べちゃべちゃべらべら。(←しゃべる)(=饒舌)。

※ပိပံ့·ပိပံ့ = ပိပံ့·ပိပံ့.

※*ပုဗလ*・*နာ* ~ 誘い合わせて/揃って~する。
 ※*ပုဗလ*・*အိဇာဇာ*・၅ しつこく誘う。
 ※*ပုဗလ*・*ဗြကန္တ* 挑戦する。挑む。
ပိပိက [pɔ'paak] (エ) → *ပိဏ်က*・*ပိပိက*。
ပိဗလ [bo'bael] (名) = *ဗြပိဗလ*。(魚) エ
 1. Trygon varnak, 又は Trygon zugei
 (H)。
 ※*ပိဗလ*・*ကုဒ*・*မာဒ* (エイ) (←小さくて丸
 い)。
 ※*ပိဗလ*・*ကြိဗိ* (エイ) (←口が長い)。
 ※*ပိဗလ*・*ဗျလ* (エイ) (←青と赤の斑点が
 ある)。
 ※*ပိဗလ*・*စာ* (エイ) (←大きくて100キ
 口に達するものもある)。
 ※*ပိဗလ*・*ခိဗိ* (エイ) (←薄くて尾が長
 い)。
 ※*ပိဗလ*・*ကြိ* (エイ) (←白い)。
 ※*ပိဗလ*・*ကြာက* (エイ) (←大きくて赤
 い)。
 ※*ပိဗလ*・*ခိဗိ* (エイ) (←尾が白と赤)。
 ※*ပိဗလ*・*နက* (エイ) (←黒い)。
 ※*ပိဗလ*・*ခိဗိက*・*လျိဒ* (エイ) (←目かとび
 出ている)。
 ※*ပိဗလ*・*လူလ* (エイ) (←とげがある)。
 ※*ပိဗလ*・*လူယ* (エイ) (←黒い斑点がある)。
 ※*ပိဗလ*・*လေး* (エイ) (←頭が馬に似てい
 る)。
 ※*ပိဗလ*・*လျိက* (エイ) (←薄い。尾や鱗が
 長い)。
 ※*ပိဗလ*・*မက* (エイ) (←短い。鱗が大きく、
 尾が長い。白い斑点がある)。

ပိပိ: [pɔ'pɛh] (<*ပိပိ*:) (副) ①何も考えず
 に思いつくままべらべら(しゃべる)。②乱暴
 に(答える)。きっぱり/はっきり/ずばりと
 言う。
 ※*ပိပိ*:*ပိဏ်က* 何も考えずに思いつくままべ
 らべら(しゃべる)。
ပိဏ်က [pɔ'paoc] (<*ပိဏ်က*) (副) べちゃべ
 ちゃ(下らないことをしゃべる)。
 ※*ပိဏ်က*・*ပိဏ်က* ①いつまでもべちゃべちゃ
 (しゃべる)。②片言を(しゃべる)。
 ※*ပိပိ*:*ပိဏ်က* 何も考えずに思いつくままべ
 らべら(しゃべる)。
 ※*မာန*・*ပိဏ်က* (行っている事悪いこと構わ
 ず)何でもべらべらしゃべる。
ပိဏ်က [bo'baoh] (<*ပိဏ်က*) (動) なでる。
 さする。(←色々な場所を何回も。少し荒い。
*မာန*はひとつ所を愛情をこめて)。
ပိဏ်က・*ခိဗိက*・*ခိဗိက* 涙をこする。
 ※*ပိဏ်က*・*မာန* 愛情を込めてなでさする。
 愛撫する。
ပိဏ်က [pɔ'paw] = *ပိဏ်က*・*ပိဏ်က*。
ပိပိ: [pɔ'pah] (<*ပိပိ*:) (動) 軽くさわる/触
 れる/こする/接触する。
 ※*ပိပိ*:*ပိပိ* 行き当たりばったりでやる。そ
 の場しのぎをする。
ပိဏ်က・*ခိဗိ*・*ပိပိ*:*ပိပိ* こまごまとした雑用をし
 て生計をたてる。
ပိဏ်က・*ခိဗိ* [papp'a'sa'c'aet] (p. papphāsa
 +chedana) (名) 肺切除。
ပိဏ်က・*ခိဗိ* [papp'a'sa'rò:k] (p. papphāsa +
 roga) (名) 肺炎。

ပဲပြေ [pəˈprɔ̃] (<ပြေ) (形) = ခြေပြေ.
ひくひく/寒くてふるふる/よろよろしている。
အခါ·ပဲပြေ 寒くて震える。

ပဲပြေယ [pəˈprɔ̃j] (<ပြေယ) (副) ①たえず
しとしと。②(ひとつずつ出てくる様子)。
*အလိမ်·ပဲပြေယ しょぼしょぼといつまでも降
る。

ပဲပြေမ် [pəˈprɔ̃m] (<ပြေမ်) (音) どのほど
ほん(←何回も水に落ちる音)。အိမ်·
လှေ·ခိုက်·ပဲပြေမ် ばしゃばしゃと水を渡る。

ပဲပြေ့ [pəˈprɔ̃c] (<ပြေ့) (副) (狭いと
ころからさっと飛び出る/逃げる様子)。

ပဲပြေဟ [pəˈprɔ̃h] (<ပြေဟ) (副) (何回
も転ぶ様子)。すってんころり。どすんどすん。

ပဲပြေက် [pəˈprɔ̃k] (エ) → အိမ်·ပဲပြေက်。

ပဲပြေေ [pəˈprɔ̃əh] = ပဲပြေေ。

ပဲပြေေ့ [pəˈprɔ̃j] = ပဲပြေေ့。

ပဲပြေဲ [pəˈprɔ̃w] (エ) (<ပြေဲ) ① →
ပဲပြေဲ·ပဲပြေဲ။ ② → ပဲပြေဲ·ပဲပြေဲ =
ပဲပြေဲ·ပဲပြေဲ။

ပဲပြေဲ·ပဲပြေဲ [pəˈprɔ̃w pəˈprɔ̃w] (<
ပြေဲ·ပြေဲ) (音) = ပဲပြေဲ·ပဲပြေဲ。何
回もぼきぼき/ぱりぱり。

ပဲပြေဲး [pəˈprɔ̃h] (<ပြေဲး) (形) 花を出す
寸前の(稲)。

ပဲပြေဲး [pəˈprɔ̃h] (エ) → ပဲပြေဲး·ပဲပြေဲး。

ပဲပြေဲက်·ပဲပြေဲက် [pəˈprɔ̃k pəˈprɔ̃k] (<
ပြေဲက်·ပြေဲက်) (副) 何回もぱりぱり(←乾
いた葉を踏む音)。

ပဲပြေဲး [pəˈprɔ̃h] (<ပြေဲး) (音) ばちばち
(←炒っているものがはじける音)。

ပဲပြေဲ [pəˈprɔ̃] (形) 輝くように美しい。
*ပဲပြေဲး·ပဲပြေဲး 嬉しそうに/満足そうににこ
にこする。

*ပဲပြေဲး·ပဲပြေဲး 喜び一杯の。

*ပြေဲး·ပဲပြေဲး 清朗/明朗/鮮明な。明るく
輝く(顔)。

ပဲပြေဲက် [pəˈprɔ̃k] (<ပြေဲက်) (音) 何回も
ぱりぱり。

*ပဲပြေဲက်·ပဲပြေဲက် 何回もぱりぱり(←乾い
た葉を踏む音)。

ပဲပြေဲး [pəˈprɔ̃h] (<ပြေဲး) (動) ①(髪が肩
に)たれる。軽くさわる。(←少し悪いニュア
ンスあり。ပြေဲးは普通)。②(地平線に)すれ
すれである。③(舟を岸に着けるために)漕ぐ
力を弱める。ပဲပြေဲး·ပဲပြေဲး 肩にかかる
髪。

*ပဲပြေဲး·ပဲပြေဲး ① → ပဲပြေဲး·ပဲပြေဲး 地面をかす
めて飛ぶ。② → ပဲပြေဲး·ပဲပြေဲး 地面すれす
れに飛ぶ。

*ပဲပြေဲး·ခိုက် → ပဲပြေဲး·ခိုက် (水面に出るか
出ないかの岩)。暗礁。

ပဲပြေဲက် [pəˈprɔ̃k] (<ပြေဲက်) (音) 何回もほとん
ほとん/ほとりほとり。(エ) → ပဲပြေဲက်·ပဲပြေဲက်。

ပဲပြေဲက် [pəˈprɔ̃k] (エ) → ပဲပြေဲက်·ပဲပြေဲက်。

ပဲပြေဲက် [pəˈprɔ̃k] (<ပြေဲက်) (音) 何回もべちゃ
(←柔らかくて濡れているもの)。

ပဲပြေဲက် [pəˈprɔ̃k] (<ပြေဲက်) (形) (吐りつ
けても)にこにこして(少しも恐れぬ)。

② 柔らかくてつるつる滑る。

ပဲပြေဲက် [pəˈprɔ̃k] (cf. ပဲပြေဲက်) = ပဲပြေဲက်。(形)
とても柔らかい。(エ) → ပဲပြေဲက်·ပဲပြေဲက်。

※[〃]ປັ້ກ・[〃]ປັ້ກ ①いたずらな(子供)。悪ふざけする。②とても柔らかい。③(小波が岸にあたっては又戻る音)。

△[〃]ກາ・[〃]ປັ້ກ・[〃]ປັ້ກ (子供をののしる語)。①このいたずらっ子め!。②この脳たりん!

※[〃]ຮິ້・[〃]ປັ້ກ ぐたくたに柔らかくなった。

※[〃]ສິ້ກ・[〃]ປັ້ກ 薄くて柔らかい。

[〃]ປັ້ກ・[〃]ປັ້ກ [pɔ:p'lək pɔ:p'la'] (cf. [〃]ຮຸ້ກ・[〃]ຮຸ້ກ) (形) ぐったりした。

[〃]ປັ້ວ [pɔ:p'lec] (<[〃]ປັ້ວ) (形) 何回もとても速く行ったり来たりする。

※[〃]ປັ້ວ・[〃]ປັ້ວ 慌てている。慌てて押し合いへし合いする。

[〃]ປັ້ກ [pɔ:p'lək] = [〃]ປັ້ກ。

[〃]ປັ້ຍ [pɔ:p'lə:m] (<[〃]ປັ້ຍ) (形) 何回も見え隠れする。

[〃]ປັ້ວ [pɔ:p'loŋ] (<[〃]ປັ້ວ) (形) 何回も見え隠れする。時々見える。(灯が) ちらちらする。

※[〃]ກິ້ວ・[〃]ປັ້ວ 揺らめく/ちらちらする明かり。

[〃]ປັ້ກ [pɔ:p'lo:k] (<[〃]ປັ້ກ) (音) (何回も水に落ちる/水をはねる音)。どぼんどぼん。ばしゃばしゃ。 [〃]ຜິ້ງ・[〃]ນຸ້ງ・[〃]ຮິ້ກ・[〃]ປັ້ກ ばしゃばしゃと水を渡る。

[〃]ປັ້ວ [pɔ:p'lo:c] (<[〃]ປັ້ວ) (形) とても滑りやすい。(副) つるりつるり。するりするり。

※[〃]ປັ້ວ・[〃]ປັ້ວ 慌てている。慌てて押し合いへし合いする。

※[〃]ປັ້ວ・[〃]ປັ້ວ = [〃]ປັ້ວ・[〃]ປັ້ວ。①とてもおしゃべりな。②いんちきをしてずるい。はっきりさせずにごまかす。

[〃]ປັ້ກ [pɔ:p'laək] (<[〃]ປັ້ກ) (形) かるやか

な(足取り)。

※[〃]ກິ້ກ・[〃]ປັ້ກ こっくりこっくりする。

※[〃]ກິ້ກ・[〃]ປັ້ກ ①ごく浅い/表面だけの(知識)。②とても薄い。

[〃]ປັ້ວ・[〃]ປັ້ວ [pɔ:p'lec pɔ:p'lo:c] (<[〃]ປັ້ວ・[〃]ປັ້ວ) (形) = [〃]ປັ້ວ・[〃]ປັ້ວ。①とてもおしゃべりな。②いんちきをしてずるい。はっきりさせずにごまかす。

[〃]ປັ້ວ [pɔ:p'lep] (音) ぐちゃぐちゃ(←噛む音)。 [〃]ຮິ້ກ・[〃]ປັ້ວ [pɔ:p'lep] ぐちゃぐちゃと噛む。

[〃]ປັ້ວ・[〃]ປັ້ວ [pɔ:p'leh pɔ:p'loh] (<[〃]ປັ້ວ・[〃]ປັ້ວ) (形) よく冗談を言って笑わせる。とてもこっけいな。

[〃]ປັ້ວ [pɔ:p'laem] (形) 酔っ払って同じ事を何回も繰り返す。

[〃]ປັ້ວ [pɔ:p'laon] (<[〃]ປັ້ວ) (副) 何回ももぐもぐ(噛む)。

[〃]ປັ້ວ [pɔ:p'laot] (<[〃]ປັ້ວ) = [〃]ປັ້ວ。
(副) びよんびよん(とカエルのように跳ぶ)。

[〃]ປັ້ວ・[〃]ປັ້ວ びよんびよん跳ぶ。

[〃]ປັ້ວ [pɔ:p'loh] (エ) → [〃]ປັ້ວ・[〃]ປັ້ວ。

[〃]ປັ້ວ [pɔ:p'ɔŋ] (<[〃]ປັ້ວ) (形) = [〃]ປັ້ວ。①(清潔な色白で) きめが細かくとても美しい。②とても細かな粉になった。

※[〃]ປັ້ວ・[〃]ປັ້ວ = [〃]ປັ້ວ。とてもきめが細かくて美しい(←布。お化粧した時の肌)。

[〃]ປັ້ວ [pɔ:p'ɔ:h] (<[〃]ປັ້ວ) (音) ごつんごつん(←固い物がぶつかる音)。ほきほき(←骨の音)。

[〃]ປັ້ວ [pɔ:p'a:ŋ] (<[〃]ປັ້ວ) (音) ほかほか

(←固いものを叩く音)。

ပံာ်ပံာ် [pə:p'ap] (形) = ပြပံာ်. ①すぐ後ろ.

もう少しで追い付きそうになっている. ②震えている.

※ပြပံာ်. ပံာ်ပံာ် すぐ後を追う.

※ပြပံာ်. ပံာ်ပံာ်. ပံာ်ပံာ်. တိန္ဒိ (この泥棒は私が)

追いかけてつかまえた.

ပံာ်ပံာ်. ပံာ်ပံာ် [pə:p'at pə:p'aaɪ] (形) 時間

が足りなくてあっふあっふしている.

ပံာ်ပံာ် [pə:p'ok] (<ပံာ်) (音) ときどき(←

心臓の音).

※ပြပံာ်. ပံာ်. ပံာ်ပံာ် 怖くてときどき/がたがたする.

ပံာ်ပံာ် [pə:p'ot] (<ပံာ်). = ပြပံာ်.

※ပံာ်ပံာ်. ပံာ်ပံာ် = ပြပံာ်. ပြပံာ်.

ပံာ်ပံာ် [pə:p'o:ŋ] (<ပံာ်) (音) 何回もぶ.

ပံာ်ပံာ် [pə:p'o:] (cf. ပံာ်←ပံာ်. ပံာ်) (形) =

ပြပံာ် = ပံာ်. ပံာ်. とともきめが細かくて美

しい(←布. お化粧した時の肌). ပံာ်. ပံာ်.

ပံာ် 細かな砂.

ပံာ်ပံာ် [pə:p'o:h] (<ပံာ်) (音) (何回も壊

れたり破裂したりする音).

ပံာ်ပံာ် [pə:p'aaɪ] (エ) ①→ပံာ်. ပံာ်.

②→ပံာ်. ပံာ် = ပြပံာ်. ပြပံာ်.

ပံာ်ပံာ် [pə:p'aet] (<ပံာ်) (音) しゅーしゅー

(←液体が何回も噴出する音).

ပံာ်ပံာ်. ပံာ်ပံာ် [pə:p'ŋa' pə:p'ŋaək] (<

ပံာ်. ပံာ်) (副) (舟/車が揺れる様子)

(←樹木には不可). ぐらぐら. がたがた. 何

回も上を向いたり下を向いたり.

ပံာ်ပံာ် [pə:p'ŋaək] (<ပံာ်) (副) (舟/車

が揺れる様子. 何回も. ပံာ်. ပံာ်) (←木は不可).

※ပြပံာ်. ပံာ်. ပံာ် こっくりこっくり居眠りする.

※ပံာ်. ပံာ်. ပံာ် (舟/車が揺れる様子) (←

樹木には不可). ぐらぐら. がたがた. 何回も上を向いたり下を向いたり.

ပံာ်ပံာ် [pə:p'cəp] (<ပံာ်) (音) ちえっちえっ

(←何回も舌打ちする音). ပံာ်. ပံာ်.

ပံာ် ちえっちえっ何回も舌打ちする.

ပံာ်ပံာ် [pə:p'ŋac] (<ပံာ်) (音) (何回も

噛む音). もぐもぐ. くちゃくちゃ. ပံာ်.

ပံာ် ぐちゃくちゃ噛む.

ပံာ်ပံာ် [pə:p'ŋa:ŋ] (<ပံာ်) (副) (ゆっ

くり何回も噛む様子). ပံာ်. ပံာ် ます

そうにゆっくりゆっくり噛む.

ပံာ်ပံာ် [pə:p'ŋaəŋ] (<ပံာ်) (副) (口

を突き出して何回も噛む様子). ပံာ်.

ပံာ် 口いっぱい頬ばって噛む.

ပံာ် [pə:p'də'] (エ) ①→ပံာ်. ပံာ်. ②→

ပံာ်. ပံာ်.

ပံာ်. ပံာ် [pə:p'da' pə:p'da:t] (<ပံာ်. ပံာ်)

(動) 何回もပံာ်. ပံာ်.

ပံာ်. ပံာ် [pə:p'tət pə:p'to:ŋ] (<ပံာ်. ပံာ်)

(副) びよんびよん(←何回もとびはねる様子).

ပံာ် [pə:p'da:t] (<ပံာ်) (副) 全力を尽く

して.

※ပံာ်. ပံာ် (重病で瀕死の様子). ပံာ်.

ပံာ်. ပံာ် 病気で息も絶え絶えだ.

※ပံာ်. ပံာ် 何回もပံာ်. ပံာ်.

※ပံာ်. ပံာ် はっはっ/苦しうに喘ぐ.

បព្វជីតា [bappèə'ci'ta:] (p. pabbajitā < pabbajita). (បព្វជីតា 的女性形).
 បព្វជនេវាសិក [bappaccənte'vi'əsək] (p. pabbajjā + ante + vāsika) (名) 初級学習僧 (→ អនេវាសិក).
 បព្វជី [bappacci'ə] (p. pabbajjā) (名) 出家すること。得度。
 ※ ទទួល·បព្វជី 出家する。
 ※ បំពេញ·បព្វជី 出家する。
 ※ សូម·បព្វជី 出家することを願う。
 ※ ឲ្យ·បព្វជី 出家させる。
 បព្វជាកម្ម [bappacci'əkam] (p. pabbajjā + kamma) (名) 出家すること。
 បព្វជាការ្យ [bappacci'əca:] (p. pabbajjā + s. ācārya) (名) 出家する時の導師。
 បព្វជានិសង្ស [bappacci'əni'səŋ] (p. pabbajjā + ānisaṃsa) (名) 出家することによる善果 (→ អានិសង្ស)。
 បព្វជារបកៈ [bappacci'əpe'kk'a'] (p. pabbajjā + pekkha) (名) 出家しようとしている人。出家することを望んでいる人。
 បព្វជារិទ្ធិ [bappacci'əvi't'i:] (p. pabbajjā + vidhi) (名) 出家する方法/やり方。
 បព្វតិ [bappèə'ta'] = បព្វតិា。
 បព្វតិវេទិតា [bappèə'ta'tè'vèə'da:] (p. pabbata + devatā) (名) 山の神。
 បព្វតិរាជ [bappèə'ta'ri'əc] (p. pabbata + rāja) (名) 山の王 (= ヒマラヤ山)。
 បព្វតិ [bappèə'ta:] (p. pabbata) = បព្វតិ。
 (名) 密林におおわれた山。深山。
 បព្វជនិយកម្ម [bappi'əcèə'ni'yèə'kam] (p.

pabbājanīya < pabbajati + kamma) (名) ① 破戒僧を寺から放逐すること。② 国外追放 (← 僧でない人の)。
 បម [bo:m] (エ) ① → បី·បម。② → បួស·បម。
 ប៉ម [po:m] (t. ប៉ម : pō:m) (名) 塔。見張り塔。堡壘。櫓。(門の) 衛兵が立っている小屋。
 ※ ប៉ម·ជំរក 見張り塔。
 ※ ប៉ម·ទឹក 給水塔。
 ※ ប៉ម·បនាយ 砦の塔。
 បមណភាគ [pa'ma'na'p'i'ə'] (p. pamāṇa + bhāga) (名) 割り当て。割り当て量。分け前。
 ※ បមណភាគ·ទំនេរ 処分任意分。自由分。
 ※ ពន្ធ·(តាម)·បមណភាគ 定率税。
 បមណយុតិ [pa'ma'na'yut] (p. pamāṇa + yutta) (形) ① 温暖な。② ゆるやかな。
 ※ អាកាសធាតុ·បមណយុតិ 温和な気候。
 បមណលេខនា [pa'ma'na'lè'k'a'na:] (p. pamāṇa + lekhanā < lekhana) (名) 計算表。
 បមណី [pa'ma'nəi] (p. pamāṇa + iya) (形) 標準の。
 បមណីយ [pa'ma'nəi] (p. pamāṇa + iya) (名) 標準。規格。基準。モデル(ハウス)。
 បមណីយកម្ម [pa'ma'ni'yèə'kam] (p. pamāṇa + iya + kamma) (名) 規格/標準化。
 បមណីយករណ៍ [pa'ma'ni'yèə'ko:] (p. pamāṇa + iya + karaṇa) (名) 標準。規格。(?)。
 បមាថកម្ម [pa'ma't'a'kam] ({ < s. pramātha } + p. kamma) (名) 冒瀆。
 បមាទោស [pa'ma'tèə'tò:h] (p. pamāda +

dosa) (名) ①欠乏。不足。②不注意による失敗。

ប្រមាប [bɔmra:p] (<ប្រាប) (動) (敵を) やっつける。征伐する。(名) やっつけること。
ប្រមាបសត្រូវ 敵を平定する。

ប្រមាប់ [bɔmrap] (<ប្រាប់) (名) ①既知数(?)。②告げること。③告げた言葉。

ប្រមាម [bɔmra:m] (<ប្រាម) (名) ①禁止。②禁止の知らせ。

※ប្រមាមរោច ①外出禁止。②外出禁止令。
※រលឹកប្រមាម 禁止を解く。

ប្រមាស [bɔmra:h] (<ប្រាស) = ប្រស្នាស。
ប្រមាស់ [bɔmrah] (動) = ប្រស្នះ。(エ)
(<ប្រាស់) → ប្រម្រើប្រមាស់。

ប្រម្រើ [bɔmraɲ] (<ប្រើ) (名) 努力。

ប្រម្រង [bɔmroŋ] (<ប្រង) (動) ①~しようとする。~するつもりである。②準備する。備える。(形) 予備/補充の。

※ប្រម្រងការ 予備にする。
※ប្រម្រងខ្លួន~ ~しようとする。
※ប្រម្រងទុក ①リザーブしておく。②準備しておく。

△ភតប្រម្រងទុក 準備/予想していない。

※ប្រម្រងនឹង~ ~する積りだ。

※ប្រម្រងពេលអាសន្ន まさかの時に備える。

※ប្រម្រងសម្រាប់~ ~に備える。

※គិតប្រម្រង~ ~しようと思う。

※ទ័ពប្រម្រង 予備隊。

※ទាហានប្រម្រង 予備兵。予備役軍人。

※ទីប្រម្រង ①保護地域。保護区。②予備地。

※ទីប្រម្រងព្រៃ 保存林。伐採禁止林。

※ទុកប្រម្រង ①予備としてとっておく。リザーブしておく。②貯蔵する。

※ទំនកប្រម្រង ①世話/保護/扶助する。面倒を見る。大事に世話して育て上げる。②準備を整えてやる。

※នាយទាហានប្រម្រង 予備役将校。

※ប្រាក់ប្រម្រង 予備金。

※ផ្គត់ផ្គង់ប្រម្រង → ទំប្រើប្រាស់រក្សាទុករណ៍。
ផ្គត់ផ្គង់ប្រម្រងអាត្មានិងគ្រួសារ 自分と家族のために生活必需品を一生懸命求める。

※ភាគប្រម្រង 遺産の遺留分。

※មូលនិធិប្រម្រង 準備金。

※រៀបប្រម្រង~ ~する気にならせる。

ប្រម្រើ [bɔmrae] (<ប្រើ) (ok. pamre, paɲmre, paɲre 「仕えること。仕える人」)
(動) ①仕える。②給仕/サービスする。(名) ①(使用人に~せよという。王の) 命令。②使用人。(形) 使うための(牛)。

※ប្រម្រើប្រមាស់ (王/主人に) 仕える。

※ប្រម្រើប្រុសស្រី 使用人。下男下女。

※ប្រម្រើផលប្រយោជន៍ផល~ ~に貢献をする。

※ប្រម្រើភ្ញៀវ 客にサービスする。

※ប្រម្រើភ្លើង 火の番をする。

※ប្រម្រើរដ្ឋ 国に仕える。

△ចូលប្រម្រើរដ្ឋ 公務員になる。

※ប្រម្រើរាជការ 公務員をする。政府の仕事に従事する。

※ក្មេងប្រម្រើ ボーイ。

※ទំប្រម្រើ 下男下女。

※ទំប្រម្រើ → ទំទំប្រម្រើ (ទំの第4位)。

※*ကော့ပုၤ* 使用するための牛。
 ※*တံၢ်ပုၤ* (用事を言い付けられるのを待つて) ひかえている。待機している。
 ※*မိၤပုၤ* = *မိၤကော့*。(地役権で他の土地に使用される土地) (←*မိၤကော့* = *မိၤကော့* から流れてくる水を受けなければならない)。
 ※*တံၢ်ပုၤ* (道路のように他の物に使用されるもの)。
 ※*ကော့ပုၤ* 副官 (←将軍や元首の)。
 ※*မိၤပုၤ* → *မိၤပုၤ*。
 ※*တံၢ်ပုၤ* (店) サービス。
 ※*ကော့ပုၤ* → *ကော့ပုၤ*。
 ※*မိၤပုၤ* → *မိၤပုၤ*。
 ※*မိၤပုၤ* 役畜。
 ※*မိၤပုၤ* 女中。お手伝い。(cf. *ပုၤ*。 *ပုၤ* は不可)。
 ※*မိၤပုၤ* 下男下女。召使い。(←*ကော့*。 *ကော့* よりも良い感じの語)。
 ※*မိၤပုၤ* *ပုၤ* ウェイター。下男。
 ※*မိၤပုၤ* *မိၤ* 女中。
ပုၤ [bomraoh] (<*ပုၤ*)。 = *ပုၤ*。(形) ①捨てられた。不用の。②自由にされた(奴隷)。(名) ①不用として捨てられた物。②自由にされた奴隷。
 ※*မိၤပုၤ* 捨てネコ。
ပုၤ [bomrah] (<*ပုၤ*)。 = *ပုၤ*。
ပုၤ [bomlah] (<*ပုၤ*) (名) 変更。変えること。
 ※*ပုၤ* *ပုၤ* 引越し。移住。
ပုၤ [pəi:] (形) (馬鹿にして) 突き出した

(口)。
 ※*မိၤပုၤ* *ပုၤ* 口を突き出す。
 ※*ပုၤ* *ပုၤ* 小生意気な態度。
ပုၤ [paiya'ka:] (p. pa+ayyaka) = *ပုၤ*。(名) (王) 曾祖父。
ပုၤ [paiyi'ka:] (p. pa+ayyikā)。(名) (王) 曾祖母。
ပုၤ [bo:] (動) ①(牛/牛車を) 御する。(舟/自動車を) 運転する。②鳥が鳴く。 *ပုၤ* *ပုၤ* 馬を御する。
 ※*ပုၤ* *ပုၤ* (鳥)。
 ※*ပုၤ* *ပုၤ* → *ပုၤ* *ပုၤ* タクシー運転手。
 ※*ပုၤ* *ပုၤ* (鹿) 狩をする。
 ※*ပုၤ* *ပုၤ* = *ပုၤ* *ပုၤ*。①運転/操縦する。②(車が) 走る。(船が) 航海する。
 ※*ပုၤ* *ပုၤ* 軍を移動する。
 ※*ပုၤ* *ပုၤ* 徐行する。徐行運転をする。
 ※*ပုၤ* *ပုၤ* レース場を走る(←競馬など)。
 ※*ပုၤ* *ပုၤ* → *ပုၤ* *ပုၤ* 車の通行を制限する。
 ※*ပုၤ* *ပုၤ* → *ပုၤ* *ပုၤ* (?).
 ※*ပုၤ* *ပုၤ* (木)。
 ※*ပုၤ* *ပုၤ* = *ပုၤ* *ပုၤ*。
 ※*ပုၤ* *ပုၤ* *ပုၤ* 最高速度で運転する。
 ※*ပုၤ* *ပုၤ* (雄の *ပုၤ* が雌に求愛行動をする)。
ပုၤ [boə] = *ပုၤ*。
ပုၤ *ပုၤ* [bo'ka'la'p'i'əp, pa'ra' -] (ps.

para+kāla+bhāva) (名) 事件の時日を実際より後に記入すること。

បរក្រម [pa'ra'krəm] (s. para+krama?) (名) 勤勉, 努力, 熱心。

បរព្រាណិ [pa'ra'pnu'ta:] (p. para+ñutā) (名) ①調和, ②思いやり, 心遣い。

បរតិ [bō'ro:t] = ព្រាតិ。

បរតិការី [pa'ratt'a'ka'rəi] (p. parattha+kārī <kārin) (形) ①親切な, 心の良い, ②無償の, ボランティアの。

បរតិសាព [pa'ratt'a'p'i'əp] (p. parattha+ bhāva) (名) 利他的/愛他的であること。

បរត្រាណ [pa'ra'tra:n] (s. para+trāṇa) (名) (塹壕などの) 背面の盛土, 背土。

បរទ [bō'ro:t] = ព្រាទ。

※ស្រស់·បរទ くまなくあちこち(?)。

បរទតិជន [pa'ra'toatta'c'o'n] (p. para+datta+jana) (名) 愛他主義者。

បរទតិសាព [pa'ra'toatta'p'i'əp] (p. para+datta+bhāva) (名) 愛他。

បរទារ [pa'ra'ti'ə] (ps. para+dāra) (名) 他人の妻と姦淫する男。

បរទារកកម្ម [pa'ra'ti'ə'rə'ka'kam] (p. para+dāraka+kamma) = បរទារកកម្ម。

បរទារកកម្ម [pa'ra'ti'ə'rə'ka'kam] (p. para+dāra+kamma) (名) = បរទារកកម្ម, 他人の妻と姦通すること。

បរទេស [bō'rò:tè:h] (p. para+desa, s. deśa) (名) 外国。

※កង្វី·អាសា·បរទេស 外人部隊。

※ការ·បរទេស 外務。

ព្រឹស្តី·ការ·បរទេស 外務省。

※គណនី·បរទេស 外国口座。

※ជន·បរទេស = ជនជាតិ·បរទេស, 外国人。

※ជនជាតិ·បរទេស = ជន·បរទេស。

※នាំ·ចូល·ពី·បរទេស 外国から輸入する。

※ភាសា·បរទេស 外国語。

បរទេសី [bō'rò:tè'səi] (p. para+desī <desin < {desa+in}, s. deśa) (名) 外国人。

បរទិម្ពតិវសវតិ [pa'ra'nimmi'ta'vè'ə'sa'vəətəi] (p. para+nimmita+vasavatti) (名) 他化自在天 (→ ភាមភព 「欲界」)。

បរនបៈ [pa'ranta'pa²] (p. parantapa) (名) paranṭapa (= ហតិលីន្ទ្រ 王の妃, ឧទេន 之母)。

បរព្រយាគ [pa'ra'pro'yò:k] (s. para+prayoga) (名) បារាផ្រេស, 敷衍, ផ្លែ·បរព្រយាគ 敷衍する。

បរពតិ [bō'ra'p'ət, bō'p'ət] = បព័តិ。

បរម [bō'rom] (ps. parama) (ok, 合成語中) (モ) ①苦しみのない, 至福の, ②貴い, 至高の。

បរមកដ្ឋ [bō'romma'kaot] (p. parama+koṭṭha) (名) (アン・ドゥオン 王の名)。

បរមត្រិ [bō'romma'kru:] (p. parama+ត្រិ) (名) 仏陀。

បរមតិ [pa'ra'mè'ə'te³] (ps. para+mati) (名) បារ៉ាដុកស。

បរមតិ [bō'ra'mat, pa'ra'mat] (p. parama+attha) (名) ① (三蔵経の中の) 論藏, ② 眞実, 眞理。

បរមតិកថា [bō'ra'matt'a'ka't'a:, pa'ra'-] (p. parama+attha+kathā) (名) ① 眞理を表す言

葉。②論藏を説明する語。

បរមត្ថវិជ្ជា [pa'ra'matt'a'vicci'ə] (p. parama +attha+vijjā) (名) 形而上学。

បរមត្ថវិទូ [pa'ra'matt'a'vi'tu:] (p. parama +attha+vidū) (名) 形而上学者。

បរមនាថ [bo'romma'ni'ət] (ps. parama +nātha) (名) ①王。②仏陀。

បរមបពិត្រ [bo'romma'bo'put] (s. parama +pavitra) (ok. pramapavitra 也) (名) 王。

បរមរាជជនី [bo'romma'ri'əc'è'ə'ni:] (s. parama+rāja+janī) (名) 王の母。

បរមរាជវាំង [bo'romma'ri'əc'è'ə'v'əŋ] (ps. parama+rāja+វាំង) (名) 王宮。

※ព្រះបរមរាជវាំងចតុម្ភុ (ブロンベンの王宮名)。

បរមរាជសាសន៍ [bo'romma'ri'əc'è'ə'sa:h] (p. parama+rāja+sāsana, s. śāsana) (名) 王の国書。

បរមរាជទ័ព [bo'romma'ri'əc'è'ə'oŋka:] (s. parama+rāja+oṃ+kāra) (名) 王の命令。

បរមលាភ [bo'romma'li'əp] (ps. parama +lābha) (名) 素晴らしい幸運。

បរមសព [bo'romma'səp] (s. parama +śava) (名) (王) 遺体。

បរមសារីរិកធាតុ [bo'romma'sa'rəiri'ka'ti'ət] (p. parama +sārīrika +dhātu, s. sārīrika) (名) 仏舍利。

បរមសុខ [bo'romma'sok] (ps. parama +sukha) (名) 至福。

បរមាយ [bo'mi'ə] (? +ps. māgha) (名) (មាយ 的月に宮中で行われた儀式) (←バラ

モン僧が米を焼き、その灰が各州の官吏によつてまかれ、その灰が落ちた方面の州は豊作だとされた)。

បរមាណូ [pa'ra'ma'no:] (ps. parama +aṇu) (名) ①原子。②(大きさの単位) (→លីកា)。

※គីមីបរមាណូ 分子化学。

※ត្រាប់បែកបរមាណូ 原子爆弾。

※ថាមពលបរមាណូ 原子力。

※រោងចក្របរមាណូ 原子炉。

※សង្គ្រាមបរមាណូ 核戦争。

※អាវុធបរមាណូ 核兵器。

បរមាណូនិយម [pa'ra'ma'no'ni'yòm] (ps. parama +anu +niyama) (名) 原子論。

បរមាណូប្រមាណ [pa'ra'ma'no'prou'ma:n] (s. parama +anu +pramāṇa) (名) 分子中の原子数。

បរមាធិប្បាយ [pa'ra'ma't'ipba:i] (p. parama +adhippāya) (名) ①学位論文。②論文。③注解。注釈。

បរមានុភាព [pa'ra'ma'nu'p'i'əp] (s. parama +anubhāva) (名) ①大権。②大権を有すること。

បរមាភិធម្ម្យ [pa'ra'ma'p'i't'èi] (p. parama +abhi+dheyya) (名) (王) 名前。国王の御名。

បរមាភិសម្ពោធិ [pa'ra'ma'p'i'sampò:t, -səm-] (p. parama +abhisambodhi) (名) 仏陀が悟りを得ること。

បរមាភិសេក [pa'ra'ma'p'i'saek] (s. parama +abhiṣeka) (名) ①即位。②(王が即位する

時に頭に水をかけること)。灌頂。②(釈迦が悟りを得た時に、神々がそれを喜んで花と香りのある水とをささげたこと)。

បរមីន្ទ [pa'ra'mu:n] (p. parama+inda) (名)
=បរមេន្ទ. 王。

បរមីស្វ [pa'ra'məiso:] (s. parama+iśvara)
(名) シバ神。

បរមេន្ទ [pa'ra'mè:n] (s. parama+indra).
=បរមីន្ទ.

បរមេស្វរ [pa'ra'mè'so:] (s. parama+iśvara)
(ok. paraméśvara) (名) シバ神。

បរមេស្វ [pa'ra'mè:h] (s. parama+iṣṭha)
(名) ブラフマ神。

បរមេស្វរៈ [pa'ra'mè'sva'rèə?] (s. parama+iśvara) (名) シバ神。

បរមោវាទ [pa'ra'maova:t] (p. parama+ovāda) (名) 貴い教え。

បរម្បរា [pa'rampa'ra:] (<បរម+បុរាណ?)
(形) 古い。昔からの。

※ពាក្យបរម្បរា ①諺。格言。②うわさ。

※រឿងបរម្បរា うわさ。あいまいな話(=作り話)。

※អាចរិយបរម្បរា 代々の師。

បរលោក [bo'laok, pa'ra'lò:k] (ps. para+loka) (ok.) (名) 来世。

បរវាទី [pa'ra'vi:əti:] (ps. para+vādī<vādin)
(名) 討論会の反論者。

បរវិភក្តិ [pa'ra'vi'ta'i] (p. para+vitakka)
(名) 不注意から生じた推論の誤り。

បរា [pa'ra:] (ps. parā) (動) ①破壊する。
害う。②名誉をそこなう。恥をかく。

បរាកោដិ [pa'ra'kaot] (p. parā+koṭi) (形)
極端な。極限の。

បរាច្ឆ័តិ [pa'ra'compu:t] (s. parā+cumbita)
(形) 反磁性の。

បរាច្ឆ័តិភាព [pa'ra'compī'ta'p'i:əp] (s.
parā+cumbita+bhāva) (名) 反磁性。

បរាជ័យ [pa'ra'cèi] (ps. parājaya) (名) ①
敗北。②失敗。不成功。(動) ①敗北する。②
失敗する。(間) ~をやっつける!。ការ
សារវនាៈបរាជ័យទាំងស្រុងហើយ そ
の仕事は完全に失敗だった。

※បរាជ័យជាដើមកំណើតនៃជោគ
ជ័យ 失敗は成功のもと。

បរាជ័យនិយម [pa'ra'cèini'yòm] (ps.
parājaya+niyama) (名) 敗北主義。

បរាជិត [pa'ra'cut] (ps. parājita) (形) 敗
北した。(名) 敗北者。

បរាធិន [pa'ra'ti:n] (s. parādhīna) (名) 他
人の権限中/指揮下にある人。

បរាធិនភាព [pa'ra'ti'nèə'p'i:əp] (s.
parādhīna+bhāva) (名) 服従。

បរាគ្រីល [pa'ra'prul] (ps. parā+គ្រីល)
(名) 除雷装置。

បរាភព [pa'ra'p'òp] (ps. parābhava) =
បរាភវៈ (名) 破滅。

បរាភវៈ [pa'ra'p'èə'vèə?] =បរាភព。

បរាមុខ [pa'ra'mu:k] (p. parā+mukha) (動)
恥をかく。名誉をそこなう。

បរាវន្ទៈ [pa'ra'r'òntèəh] (ps. parā+វន្ទៈ)
(名) 避雷針。

បរាសិនី [pa'ra'sa'nai] (p. para+asani, s.

ásani) (名) 避雷針。

បរាសិត [pa'ra'sət] (f. parasite) =
 បរាសិត. (名) 寄生虫。(形) 寄生する。
 ※បរាសិត・យាដ → បរាសិតយាដ。
 ※បរាសិត・ភាព → បរាសិតភាព。
 ※បរាសិត・សាស្ត្រ → បរាសិតសាស្ត្រ。
 ※ជំងឺ/រោគ.បរាសិត 寄生虫による病気。
 ※អន្តា.បរាសិត → អន្តាបរាសិត。

បរាសិតយាដ [pa'ra'se'ta'k'i'ət] (f. parasite
 +ps. ghāta) (名) 寄生虫駆除剤。

បរាសិតភាព [pa'ra'se'ta'p'i'əp] (f. parasite
 +ps. bhāva) (名) 寄生。

បរាសិតសាស្ត្រ [pa'ra'se'ta'sa:h] (f.
 parasite +s. sāstra) (名) 寄生虫学。

បរិកថា [pa're'ka't'a:] (ps. parikathā) (名)
 パンフレット。

បរិកប្ប [pa're'kap] (p. parikappa) (名) ①
 経済的予想。②投機。③思索。思弁。

បរិកប្បី [pa're'kappoi] (p. pari+kappi <
 kappin) (名) ①経済的予想をする人。②投機
 師。③理論家。思弁家。

បរិកម្ម [bō'ri'kam, pa're'-] (p. parikamma)
 (名) ①瞑想を行うこと。②いろいろな色を塗
 ること。③マッサージ。

បរិការណ៍ [bō'ri'ka:] (ps. pari+kāraṇa)
 (名) (前後の) 状況。背景。文脈。コンテキ
 スト。

បរិក្ខារ [pa'rekk'a:, bō'ri'k'a:] (p. parikkhāra)
 (名) 道具。装身具。武器。装備。設備。身の
 回り品。備品。僧の八物 (= 下着。中衣。大衣。
 鉢。剃刀。針。腰帯。水をこす筒)。

※បរិក្ខារ.ទាហាន 兵士の装具一式。

※បរិក្ខារ.នៃ.ភារិយាល័យ 事務用品。

※បរិក្ខារ.វាស់.រយៈ.កម្ពស់ = បរិមាណ.
 វាស់.រយៈ.កម្ពស់. 高度計。

※គ្រឿង.បរិក្ខារ 設備。装備。備品。(事務)
 用品。

※ផ្គត់.ផ្គង់.បរិក្ខារ 装備を施す。

បរិក្ខារកិច្ច [bō'ri'k'a'ra'kəc, pa'rekk'a'-] (p.
 parikkhāra + kicca) (名) 装備を施すこと。

បរិក្សា [pa'rekk'sa:] = បរិក្សា。

បរិគមន៍ [pa're'kòm] (ps. pari+gamana)
 (名) ①航海。航行。②周航。周遊。

បរិច្ចតិបុគ្គល [pa're'catta'bokk'òl] (p. pari+
 catta+puggala) (名) ①貧困者。②アウトカー
 スト。

បរិច្ចរ [pa're'co:] (ps. pari+cara) (動) さ
 すらう。(形) 移動性の。

បរិច្ចរណ៍ [pa're'co:] (ps. pari+carāṇa) (名)
 周回航行。周航。

បរិច្ចរណ៍ជ [pa're'ca'ra'pi'ənec] (p. pari
 +cara+vāṇija) (名) 行商。

បរិច្ចរភាព [pa're'ca'ra'p'i'əp] (ps. pari+
 cara+bhāva) (名) 移動性。

បរិច្ចារកិច្ច [pa're'ca'ra'kəc] (p. paricāra+
 kicca) (名) サービス。奉仕。

※បរិច្ចារកិច្ច.ទាហាន 兵役。

※តារាង.បរិច្ចារកិច្ច (軍人/公務員の) 表彰
 状。

បរិច្ចារភាព [pa're'ca'ra'p'i'əp] (ps. paricāra
 +bhāva) (名) 使用人/奴隷である身分。

បរិច្ចារិកា [pa're'ca're'ka:] (ps. paricārikā <

paricāra) (名) ①王の足元近くに奉仕する
女性。②王の側室。③(バーなどの)ホステス。

បរិច្ចតិបុគ្គល [pa'reccatta'bokk'ɔl] (p. pari
+catta+puggala) (名) 捨てられた/遺棄さ
れた人。捨てられて頼るところのない人。

បរិច្ចាគ [bɔ'ri'ca:'?] (p. pari+cāga) (動) ①
善行を行う。②慈善を行なう。施物として与え
る。寄付/喜捨する。③奉仕する。(名) 寄付。
喜捨。 បរិច្ចាគ·ចំពោះ·សង្គម 社会に奉仕
する。

※បរិច្ចាគ·ទាន 施しをする。

※ប្រាក់·បរិច្ចាគ 寄付金。

បរិច្ចាគៈ [bɔ'ri'ca:k'èə'] (p. pari+cāga) (名)
犠牲 (=財産を国民に分け与えること。→
ទសពិធរាជធម៌「王の十正道」)。

បរិច្ចាគិនី [bɔ'ri'ca:ki'ni:] (p. pari+cāgini<
cāgin<(cāga+in))。 (បរិច្ចាគីនីの女性形)。

បរិច្ចាគី [bɔ'ri'ca:ki:] (p. pari+cāgi<cāgin<
{cāga+in}) (名) 喜捨をする人。慈善を行
う人。

បរិច្ចិន [bɔ'ri'c'ən] (ps. pari+chinna) (形)
特定/特有/固有の。

※ពន្ធ·បរិច្ចិន 特定の物品に対する税金。

បរិច្ចិនកម្ម [pa'recc'ənn'èə'kam] (p. pari+
chinna+kamma) (名) 明示, 明記。

បរិច្ចិនភាព [pa'recc'ənn'èə'p'i'əp] (ps. pari+
chinna+bhāva) (名) 特性。特異/特殊性。

បរិច្ចេទ [bɔ'ri'c'aet] (ps. pari+cheda) (名)
①区切り。②(書物の)巻。節。③定められた
日。予定日。デッドライン。(動) ①区切る。
②予定の日を定める。

បរិជន [pa're'c'ən, bɔ'ri'-] (ps. parijana)
(名) ①近くにいる人。側近。近所の人。②乗
員。

បរិញ្ញា [pa're'ɲa:] (p. pariñña) (名) 学位。
※បរិញ្ញា·ត្រី 学士号。

※បរិញ្ញា·ត្រី·វិជ្ជក·មន្តស្សសាស្ត្រ 文学士。

※បរិញ្ញា·ត្រី·វិជ្ជក·វិទ្យាសាស្ត្រ 理学士。

※បរិញ្ញា·ទោ 修士号。

※បរិញ្ញា·ទោ·វិជ្ជក·មន្តស្សសាស្ត្រ 文学修士。

※បរិញ្ញា·ទោ·វិជ្ជក·វិទ្យាសាស្ត្រ 理学修士。

※អក·បរិញ្ញា ①知識人。インテリ。②学士。

※អក·បរិញ្ញា·ខាង·នីតិសាស្ត្រ 法学士。

※អក·បរិញ្ញា·ខាង·វិទ្យាសាស្ត្រ 理学士。

បរិញ្ញាបត្រ [pa're'ɲa'bat] (p. pariñña+s.
pattra) (名) 学士号。

បរិភិ [pa'rat] (p. paritta) (名) (安全を祈
願する経)。

បរិភិជរណា [pa'retta'p'a'ra'na:] (p. paritta
+pharaṇa) (名) デフレション。

បរិទស្សនី [pa're't'ə'h] (p. pari+dassana)
(名) 潜望鏡。

បរិទេវិៈ [pa're't'è'v'èə'] (ps. parideva) (名)
嘆き。悲嘆。

បរិទេវិនាការ [pa're't'è'v'èə'ni'aka:] (ps.
paridevana+ākāra) (名) 悲嘆。

បរិធាន [pa're't'i'ən] (ps. pari+dhāna) (名)
①設備。装置。器具。②器官。

※បរិធាន·ចលនា 運動器官。

※បរិធាន·ដីរណិក 消化器官。

※បរិធាន·ឈាម·វត្ត 血液循環器官。

※បរិធាន·រោសនា 栄養摂取器官。消化器管。

※បរិធាន·វ៉ាស់·រយៈ·កម្ពស់ = បរិក្ខារ·

វ៉ាស់·រយៈ·កម្ពស់. 高度計.

※បរិធាន·វ៉ាស់·អគ្គិសនី ①電流計. ②電圧計.

※បរិធាន·សង្កត់ 測量器.

Δប៉ាណ·បរិធាន·សង្កត់ 計器盤.

បរិធានាហារ [pa're't'i:rəni'əha:] (ps. pari+ dhāna+āhāra) (名) 植物の栄養器官 (=根, 葉).

បរិនាយក [pa're'ni'əy'və] (ps. pari+nāyaka) (名) ①指導者. ②統治者. 支配者.

បរិនាយករតន៍ [pa're'ni'əy'və'ka'rət] = បរិនាយករតន៍.

បរិនាយករតន៍: [pa're'ni'əy'və'ka'rətə'ta'na?] (p. pari+nāyaka+ratana) = បរិនាយករតន៍. (名) 将宝 (→សត្វតន៍: 「王の7宝」).

បរិនាវាចរណ៍ [pa're'ni'əvi'əco:] (ps. pari+nāvā+carāṇa) (名) 周航.

បរិនិព្វាន [pa're'nipp'i'ən] (p. parinibbāna) (動) 涅槃に入る. (名) 仏陀の死. 円寂.

បរិបថ [pa're'bot] (ps. pari+patha) (名) ①迂回路. ②回路. ③周囲. ※បរិបថ·អគ្គិសនី 電気回路.

បរិបទ [pa're'bot] (ps. pari+pada) (名) コンテキスト. 文脈.

បរិបទកម្ម [pa're'bot't'è'ə'kam] (p. pari+paddha+kamma) (名) 取り囲むこと.

បរិបទភាព [pa're'bot't'è'ə'p'i'əp] (p. pari+paddha+bhāva) (名) 包围 (←状態).

បរិបាល [bo'ri'ba:l] (ps. pari+pāla) (ok.) (名) ①長. ②雇用者. 主人. ③後援者.

បរិបាលកិច្ច [bo'ri'ba'la'kəc] (p. pari+pāla+kicca) (名) 後援. 助成.

បរិបាលតា [bo'ri'ba'la'ta:] (ps. pari+pāla+tā) (名) 後援. 助成.

បរិបណ្ណភាព [pa're'ponna'p'i'əp] (p. paripuṇṇa+bhāva) (名) ①完全無欠. ②豊富.

បរិបណ្ណាហារ [pa're'ponna'ha:] (p. paripuṇṇa+āhāra) (名) 宴会.

បរិបូណ៌ [bo'ri'bo:] (s. pari+pūrṇa) (ok.) (形) = បរិបូរ = បរិបូរណ៍. ①豊富な. ②充分な. (名) (コンボンチナン州の郡名).

※ពេញ·បរិបូណ៌ 完全な. 欠けていない.

បរិបូរ [bo'ri'bo:] (p. paripūra) (形) = បរិបូណ៌.

បរិបូរណ៍ [bo'ri'bo:] (ps. paripūraṇa) (ok. paripūrṇa) (形) = បរិបូណ៌.

បរិប្រយោគ [pa're'pro'yò:k] (s. pari+prayoga) (名) 遠回しな表現. និយាយ·ជា·បរិប្រយោគ 遠回しに言う.

បរិផលិត [pa're'p'a'lut] (ps. pari+phalita) (動) 過剰生産する.

បរិផលិតកម្ម [pa're'p'a'li'ta'kam] (p. pari+phalita+kamma) (名) 過剰生産.

បរិពន្ធភូមិ [pa're'pə'ətt'è'ə'p'u:m] (ps. pari+baddha+bhūmi) (名) 飛び領土. 飛び地.

បរិពារ [bo'ri'pi'ə] = បរិវារ.

បរិភាស [bo'ri'pi'əh, pa're'-] (p. paribhāsa, s. paribhāṣ) (動) けなす. 非難する.

បរិភាសកៈ [bo'ri'pi'əsa'ka, pa're'-] (p. paribhāsaka, s. paribhāṣaka) (名) 非難する

／けなす人。

បរិភាសនី [bo'ri'p'i'əh, pa're'-] (p.

paribhāsana < paribhāsati) (名) ①非難の言葉。

②非難すること。

បរិភាសិកា [bo'ri'p'i'əse'ka:, pa're'-] (p.

paribhāsikā < paribhāsaka). (បរិភាសិកា: 的女性形)。

បរិភោក្តា [bo'ri'p'ò'k'da:] ({s. paribhukta 与

paribhoga 的混合)) (形) 食べた。

បរិភោគ [bo'ri'p'ò'k] (ps. paribhoga)

(ok.) (動) ①(丁寧。上品) 食べる。飲む。

②消費する。(名) ①食べること。②消費。

បរិភោគ·ច្រើន·ច្រើន ちびちび食べる。

បរិភោគ·ហួស·កំណត់ たらふく食べる。

ចេះ·ប្រមាណ·ក្នុង·ការ·បរិភោគ 食べ物を
節制できる。

※បរិភោគ·ជ្រៀ つけで食べる。

※បរិភោគ·ផល·និង·ផល·ទុន·បាន (遺産の)
果实を消費できる。

※បរិភោគ·សម្រន់ 一時しのぎに食べる。

※បរិភោគ·អាហារ → ចំណង់·បរិភោគ·

អាហារ 食欲。

※ខ្ចី·បរិភោគ 消費するために借りる (←使う
となくなるものを)。

※គ្រឿង·បរិភោគ 食べ物。食糧。食料品。食
品。

※វត្ត·បរិភោគ 食べ物。召し上がり物。

※អាករ·បរិភោគ 消費税。

※អ្នក·បរិភោគ ①消費者。②飲食客/者。

※ឧបភោគ·បរិភោគ ①消費する。②消費。

បរិភោគប័ណ្ណ [bo'ri'p'ò'k'èə'ban] (p.

paribhoga + paṇṇa) (名) 配給券 (←食料など
の)。購入券。

បរិមណ្ឌល [pa're'm'ònd'òl] (ps.

parimaṇḍala) (ok.) (名) ①円。円周。②

周囲。③(衣服の着方が)きちんとしているこ
と。きちんと習慣/法にかなっていること。

បរិមាណ [pa're'ma:n] (ps. parimāṇa) (名)

量。数量。分量。

※បរិមាណ·មិន·ដឹង (数学) 未知数。

※កម្រិត·បរិមាណ ①規定の量。②含有量。

បរិមាណវិភាគ [pa're'ma'na'vi'p'i'ə'] (ps.

parimāṇa + vibhāga) (名) 定量分析。

បរិមាត្រ [pa're'mi'ət] (s. pari + mātra) (名)

周囲。

បរិយត្តិ [pa're'yatte'] (p. pariyatti) (名) 経

文/三蔵経を学ぶこと。

បរិយត្តិធម៌ [pa're'yatte't'əə] (p. pariyatti + s.

dharma) (名) 三蔵を学ぶための経 (=三蔵
経)。

បរិយាការ [pa're'ya'ka:] (ps. pariyā + ākāra)

(名) 環境。

បរិយាការណ៍ [pa're'ya'ka:] (ps. pariyā +

kāraṇa) (名) 状況。環境。

បរិយាកាស [pa're'ya'ka:h] (p. pariyā +

ākāsa, s. ākāsa) (名) ①情勢。雰囲気。②
大気。

※ចូល·ចុះ·ជា·មួយ·នឹង·បរិយាកាស 雰囲気
に溶け込む。

※វិសម្ពាធ·នៃ·បរិយាកាស 大気圧の低下。

※សម្ពាធ·បរិយាកាស 気圧。大気圧。

បរិយាទាន [pa're'ya'ti'ə:n] (p. pari + ādāna)

(名) 費用。経費。コスト。

※**បរិយាទាន**・**វិន**・**ការ**・**ថែក** 流通コスト。

※**បរិយាទាន**・**វិន**・**ជីវភាព** 生活費。

※**បរិយាទាន**・**ផលិតកម្ម** 生産コスト。

បរិយាបន [pa're'ya'bon] (p. pari+āpanna)

(名) ①含まれている物。含有物。②含むこと。

※**ដោយ**・**បរិយាបន** ~ ~を含めて。

បរិយាយ [bo'ri'ya:i, pa're'ya:i] (p. pariāya)

(名) ①説明。注釈。②評論。(動) ①説明／

注釈／詳説する。②意見をのべる。討論する。

③報告／レポートする。

※**ទុទាហរណ៍**・**បរិយាយ** 実例。説明のための例。

បរិយាយប័ណ្ណ [pa're'ya'yè'ban] (p.

pariyāya+paṇṇa) (名) ①説明書。②宣伝パンフレット。ちらし。

បរិយាសនកម្ម [pa're'ya'sa'na'kam] (p. pari

+āsana+kamma) (名) 謄本。写し。

បរិយាសនជន [pa're'ya'sa'na'c'òn] (p. pari

+āsana+jana) (名) 謄本係。

បរិយេសនកម្ម [pa're'ye'sa'na'kam] (p. pari

+esanā+kamma) (名) 探検。

បរិយោសាន [pa're'yaosa:n] (p. pari+osāna)

(名) 終り。終局。最後。

※**កថា**・**បរិយោសាន** 後書き。

※**រចះ**・**បរិយោសាន** = **រចះ**・**ចប់** (= **ទណ្ណ**)・**រចះ**・**ធំ**。 (= 「**ㄎ**」)。

បរិរក្ស [bo'ri're'ò'] (s. parirakṣā) (名) 注意

深く統治する／世話する／面倒を見ること。

បរិណាគ [pa're'li'əp] (ps. pari+lābha) (名)

報酬。謝礼。

បរិវេចន: [pa're'vè'ca'na'] (ps. pari+vacana)

(名) 遠回しな言い方。婉曲な表現。

បរិវេចការីនី [pa're'vacc'a'ka're'ni:] (p.

parivaccha+kārinī<kārin). (**បរិវេចការី**の女性形)。

បរិវេចការី [pa're'vacc'a'ka'rəi] (p.

parivaccha+kāri<kārin) (名) ①助手。②準備をする人。

※**បរិវេចការី**・**ទី**・**ពិសោធន៍** 実験助手。

※**បរិវេចការី**・**នា**・**ឱសថដ្ឋាន** 薬局の調剤助手。

បរិវេចន [pa're'vacc'an] (p. parivacchana<

parivaccha) (名) 準備。 **បរិវេចន**・**ការ**・**ងារ** 仕事の準備。

បរិវេចនដ្ឋាន [pa're'vacc'a'natt'a:n] (p.

parivacchana<parivaccha+ṭhāna) (名) 小学2年級。

បរិវត្ត [bo'ri'vəət] (p. parivatta) (動) 変わ

る。転向／改宗する。(形) 効力を発する。

※**រូបមន៍**・**បរិវត្ត** 両替許可書(?)。

បរិវត្តន៍ [bo'ri'vəət] (p. parivattana) (名)

①心を入れ替えること。転向。改宗。②権利譲渡。

បរិវត្តនិយម [bo'ri'vəə'tta'ni'yòm] (p.

parivatta+niyama) (名) 突然変異論。

បរិវត្តភាព [bo'ri'vəə'tta'p'i'əp] (p. parivatta

+bhāva) (名) 変りやすさ。

បរិវារ [bo'ri'va:] (ps. parivāra) (ok.) =

បរិពារ。(名) ①随員。お伴。従者。部下。

手下。使用人。②手先。走狗。追隨者。取り巻

き。③随伴語。④附属物。⑤後篇 (=

ត្រៃបិដក「三藏經」の**វិនយបិដក**「律藏」の

第5). *បរិវារវិនិច្ឆ័យ* 付属した動作の。*បរិវារវិនិច្ឆ័យ* 不動産の付随物。まだ収穫していない農産物。
 **បរិវារក្សត្រ* → *ចាស់បរិវារក្សត្រ* (ចាស់の第2位)。
 **បណ្ឌិតបរិវារ* 補足/付帯請求。
បរិវារសព្ទ [bō'ri'va'sap] (s. parivāra + śabda) (名) 随伴語。ポリパー。
បរិវារសម្បទ [bō'ri'va'ra'sōmbat] (s. parivāra + sampad) (名) 使用人や部下を多く持っていること。
បរិវាស [bō'ri'va:h] (ps. parivāsa) (動) 住む。滞在する。(名) ①滞在。②=*បរិវាសកម្ម*。
បរិវាសកម្ម [bō'ri'va'sa'kam, pa're'-] (p. parivāsa + kamma) (名) = *បរិវាស*。①償い。②(破戒僧への罰)(←限定された場所にいなければならない)。
 **ចលបរិវាសកម្ម* 僧が*បរិវាសកម្ម*の罰を受ける。
បរិវាសទាន [pa're'va'sa'ti'ən] (p. parivāsa + dāna) (名) ①罰。②後悔。悔い改めること。
បរិវិតក្ក [pa're'vi'tō', -takka'] (p. parivitaḥka) (名) 熟慮すること。
បរិវិលិន [pa're'vi'li:n] (ps. pari + vilina) (名) 過融解。
បរិវិសកម្ម [pa're'vi'sa'kam] (s. pariviṣ + p. kamma) (名) ①加入すること。②署名すること。③購読。
បរិវិសករ [pa're'vi'sa'ko:] (s. pariviṣ + kara) (名) 購読者。

បរិវិសទាន [pa're'vi'sa'ti'ən] (s. pariviṣ + dāna) (名) ①購読料。②貢献。寄与(?)。
 **បណ្ណបរិវិសទាន* 納税用郵便為替。
បរិវេណ [bō'ri've:n] (p. pariveṇa) (名) ①周り。周囲。②(寺の)境内。(学校の)キャンパス。(工場の)敷地。③地区。地方。④範囲。地域。附近。周辺。辺り。*បរិវេណរោងចក្រ* 工場の敷地。
 **ទីបរិវេណ* 周辺。付近。
បរិស័ទ [bō'ri'sat] (s. pariśad) (名) = *បរិសទ្យ*。①信徒。②メンバー。会員。協力者。③会に集まった人。参会者。
 **ជាបរិស័ទ* → *ចាស់ជាបរិស័ទ* (ចាស់の第3位)。
បរិសទ្យ [bō'ri'sat] (s. pariśadya) = *បរិស័ទ*。
បរិសា [bō'ri'sa:] (p. parisā) (名) ①グループ。群衆。②集会。
បរិសិក្សា [bō'ri'sakk'sa:] (s. pari + śikṣā) (形) 課外の。
បរិសិដ្ឋ [bō'ri'sat] (p. pari + siṭṭha) (名) ①虫垂。②付録。
បរិសិដ្ឋរោគ [bō'ri'satt'a'rō:k] (p. pari + siṭṭha + roga) (名) 虫垂炎。
បរិសុទ្ធ [bō'ri'sot] (p. parisuddha, s. parisuddha) (形) ①純粋な(液体。動機)。汚れていない。正しい方法で得られた(財産)。新鮮な(空気)。②貞淑な。④純潔な。処女の。⑤(偽物でなく)純正な。
 **ចិត្តបរិសុទ្ធ* ①純情。純粋な気持ち。②心の純粋な。清い心の。

※*ပေဇိကိ*・*ပရိသုဒ္ဓ* 純潔。処女性。
ပရိသုဒ္ဓကမ္မ [bɔːriˈsottˈèəˈkam] (p. parisuddha +kamma) (名) 純化。
ပရိသုဒ္ဓဗိစိ [bɔːriˈsottˈèəˈcət] (p. parisuddha +citta, s. parisuddha) (名) 無邪氣。純心。
ပရိသုဒ္ဓနိယမ [bɔːriˈsottˈèəˈniˈyòm] (p. parisuddha +niyama, s. parisuddha) (名) (宗教上の) 嚴正主義。純粹主義。
ပရိသုဒ္ဓဓာတ [bɔːriˈsottˈèəˈpʰiˈəp] (p. parisuddha +bhāva, s. parisuddha) (名) 処女であること。処女性。
ပရိသုဒ္ဓာလိယ [bɔːriˈsottˈiˈəlai] (p. parisuddha +ālaya, s. parisuddha) (名) 精製所。
ပရိသုဒ္ဓိ [bɔːriˈsot] (p. parisuddhi, s. parisuddhi) (名) ①純粹。②貞淑。③純潔。
ပရိသုဒ္ဓိ [bɔːriˈsoːn] (s. parīsūnya) (名) 絶滅。消滅。
ပရိသုဒ္ဓါ [bɔːriˈsaot] (s. parīsodha) (動) 精製／精鍊する。
ပရိသုဒ္ဓါ [bɔːriˈsaot] (p. parisodhana, s. parīsodhana) (名) 精製。精鍊。
ပရိသုဒ္ဓါကရ [bɔːriˈsaotˈèəˈnèəˈkəː] (p. parisodhana +kara, s. parīsodhana) (名) 精鍊工。
ပရိသုဒ္ဓါဌာန [bɔːriˈsaotˈèəˈnèəˈtʰaːn] (p. parisodhana +ṭhāna) (名) 精製工場。精鍊所。
ပရိသုဒ္ဓ [bɔːriˈsɔm] (s. pari +stambha) (名) 列柱回廊。
ပရိသုဒ္ဓါ [bɔːriˈstʰaːn] (s. pari +sthāna) (名) 環境。

ပရိသုဒ္ဓါဗိဇ္ဇာ [bɔːriˈstʰaːnˈvityiːə] (s. pari +sthāna +vidyā) (名) 生態学。エコロジー。
ပရိဟာ [bɔːriˈhaː] (ps. parihāra) (ok.) (動) ①他人のプライバシーを他にももらす／暴露する。他人の悪口を言う。②告発／密告する。③解説／解釈する。(名) ①解説。解釈。②世話。
 ※*ပရိဟာ*・*ကိရိ* 悪口をいう。
 ※*ပရိဟာ*・*ကိရိ* 他人の悪口をいう。他人の秘密のうわさ話をする。
 ※*ပရိဟာ*・*ပရိဟာ* (犯罪人を) 告発する。
ပရိဟာရီ [bɔːriˈhaːreːniː] (ps. parihārī < parihārin). (ပရိဟာရီの女性形)。
ပရိဟာရီ [bɔːriˈhaːrəi] (ps. parihārī < parihārin) (名) 暴露する人。
ပရိဟိန္ဒါ [paˈreˈhəinaˈpʰiˈəp] (ps. pari +hīna +bhāva) (名) 欠乏。
ပရိက္ခာ [paˈrekkʰaː] (s. parikṣā) = *ပရိက္ခာ*。(名) ①テスト。試験。②テストすること。(動) ①試験する。②審議する。
ပရိသုဒ္ဓါ [paˈruˈsaˈsap] (သုဒ္ဓါသုဒ္ဓါの俗)。
ပရိသုဒ္ဓါ [paˈruˈot] (エ) → *ပရိသုဒ္ဓါ*。
ပရိသုဒ္ဓါ [paˈreː paˈrao] (-, p. paro) (形) = *ပရိသုဒ္ဓါ*。いい加減な。めちゃくちゃな。何の脈絡もない。
ပရိသုဒ္ဓါ [paˈrae paˈrao] (-, p. paro) = *ပရိသုဒ္ဓါ*。
ပရိသုဒ္ဓါ [paˈrao] (p. paro) (形) ①人道にもとる。法を守らぬ。②何の役にも立たぬ。③別の。(名) ①けだもの。②(比) 何の役にも立たぬ駄目な人。

※*បរេបរោ* = *បរិវបរោ*. いい加減な。めちゃ
くちな。何の脈絡もない。

※*បរិវបរោ* = *បរេបរោ*.

បរោហិត [bō'raohət] (*បរោហិត*の俗)。

បល់ [bəl] (エ) → *ច្រឡំ*・*បល់*。

បលកង់ [balkəŋ] (f. Balkans) (名) バルカ
ン(諸国)。

បលាណកល [pa'la'ndèə'ko:l] (s. palāṇḍu +
kula) (名) (植物学) ユリ科。

បលិពោធិ [pa'li'pò:t] (p. palibodha) (名)

①欠如。欠乏。②障害。

បល្លថ [pa'lo:c] = *បឡថ*。

បល្ល័ក [palləŋ] (p. pallaṅka) (ok.) (名)
玉座。

※*បល្ល័ក*・*រត្ន* ①(宝石の埋め込んである玉座)。

②玉座。

បរិតិ [pa'vəət] (p. pavatti) . = *ប្រិតិ*。

បរិតិការណ៍ [pa'vatte'ka:] (p. pavatti +
kāraṇa) (名) = *ប្រព្រឹត្តិការណ៍* =

បរិតិហេតុ = *ប្រព្រឹត្តិហេតុ* = *ប្រវត្តិហេតុ*。

①事件の原因。②事件の成り行き/経過。

បរិតិកាល [pa'vatte'ka:l] (p. pavatti + kāla)

(名) = *ប្រព្រឹត្តិកាល*。現在。

បរិតិរូប [pa'vatte'ru:p] (p. pavatti + rūpa) .

= *ប្រវត្តិរូប*。

បរិតិសាស្ត្រ [pa'vatte'sa:h] (p. pavatti + s.

śāstra) (名) = *ប្រព្រឹត្តិសាស្ត្រ*。①歴史学。

②王/王朝のクロニクル。

បរិតិហេតុ [pa'vatte'haet] (p. pavatti +

hetu) . = *ប្រវត្តិហេតុ* = *ប្រព្រឹត្តិហេតុ* =

បរិតិការណ៍。

បរិវ [bō'və:] (p. pavara) (形) ①非常に美

しい。②栄光ある (cf. 王には*បរិវ*を, 副王に
は*បរិវ*を使用する)。③卓越/傑出した。

បរិវកញា [bō'və'kaŋna:] (p. pavara + kaññā)

(名) ミス(ユニバース)。*បរិវកញា*・

កម្ពុជា ミス・カンボジア。

បរិវនារី [bō'və'ni'əri:] (p. pavara + nārī)

(名) 美人。

បរិវរាជ [bō'və'ri'əc] (p. pavara + rāja) (名)

(官吏の称号) (→*សមណសក្តិ*)。

បរិវរាជសាសន៍ [bō'və'ri'əc'èə'sa:h] (p.

pavara + rāja + sāsana) (名) 副王の国書。

បរិវលិខិត [bō'və'li'k'ət] (p. pavara + likhita)

(名) (官吏の称号)。

បរិវស្រ្តិម [bō'və'səŋkri'əm] (p. pavara + s.

saṃgrāma) (名) (官吏の称号)。

បរិវសត្តា [bō'və'satt'a:] (p. pavara + satthā

<satthar) (名) (官吏の称号) (→

សមណសក្តិ)。

បរិវស្នេហា [bō'və'snaeha:] (p. pavara + s.

snehā) (名) (官吏の称号)。

បរិវអក្សរ [bō'və'aksə:] (p. pavara + s.

akṣara) (名) (官吏の称号)。

បរិវអតិរេក [bō'və'a'te'raek] (エ) (p.

pavara + atireka) . → *អក្រយាយ* .

បរិវអតិរេក。(→見出し語*យាយ*の中)。

បរិវារណា [pa'va'ra'na:] (p. pavāraṇā) (動)

①金銭を世話人に預ける (←僧は金銭を所持す

ることを禁止されているので、僧に金銭を寄進

したい場合にこうする)。

②(僧が必要に応じてその金銭を)世話人に請求し受け取る。(名)

禁止.

បរវេណី [pa've'ni:] (p. paveṇi) (名) =
ប្រវត្តិណី = ប្រវេណី. (風俗) 習慣. 風習.
伝統. 慣習. しきたり. ならわし. 社会習慣.
伝統的習慣. 民習. (→ ប្រវត្តិណី).

※ កតាវិសាស. បរវេណី 民事訴訟.

※ កម្មវិបាក. បរវេណី 社会的制裁.

※ រួម. បរវេណី ① 夫婦となる. ② 夫婦が夫婦関係
を結ぶ. 性交する.

※ រួម. បរវេណី. ដល់. ជម្រាប 性交する.

※ សាលា. ក្តី. បរវេណី 民事裁判所.

※ សិទ្ធិ. បរវេណី = សិទ្ធិ. សិរិល. 私権.

បរវេណីទេវតា [pa've'ni'tè've'ò'da:] (p.
paveṇi + devatā) (名) 一族が先祖代々崇めて
来た神.

បរវេសនកាល [pa've'sa'na'ka:l] (p. pavesana
+ kāla) (名) 新学期/新会期の始まる日.

※ ចល. បរវេសនកាល (新学期/法廷が) 再
開する.

បស់ [bo:h] (エ) → ស្រស់. បស់.

ប័ស [po:h] (エ) → ប័ស. ប័ស.

បស់យ្ហុត្រាស [pa'saiha'kri'ò:h] (p. pasayha
+ s. grāsa) (名) 奪取. 強要.

បសរោទ្យាន [pa'sa'vaot'yì'òn] (s. paśu +
udyāna) (名) 動物園.

បសាទ [pa'sa:t] (p. pasāda). = ប្រសាទ.

បសាទចិត្ត [pa'sa'tè'ò'cət] (p. pasāda + citta)
(名) 同じ気持ちをもつこと. 同情.

បសាទរូប [pa'sa'tè'ò'ru:p] (p. pasāda + rūpa)
(名) (→ ធម្មារម្មណ៍ 「意識の対象. 心で考
えられるもの」).

បសិដ្ឋកម្ម [pa'sett'a'kam] (p. pa + siddha +
kamma) (名) ① 改善. 改良. ② (価格) 割
引. រឹត្យ. បសិដ្ឋកម្ម 改善/改良する.

បសុគណនី [pa'so'k'ò'n] (s. paśu + gaṇana)
(名) ① 家畜. ② 家畜飼育.

បសុបក្ស [pa'so'pa'] (s. paśu + pakṣa) (名)
家禽.

បសុបក្សី [pa'so'bakk'soi] (s. paśu + pakṣi <
pakṣin) (名) 家禽.

បសុពេទ្យ [pa'so'pè:t] (s. paśu + vaidya) =
បសុវេទ្យ. (名) 獣医.

បសុវេទ្យ [pa'so'pè:t] = បសុពេទ្យ.

បសុព្យាបាល [pa'so'p'yì'òba:l] (p. paśu + vi
+ ā + pāla) (名) ① 検疫官. ② 家畜治療.

បសុសត្វ [pa'so'sat] (s. paśu + sattva) (名)
家畜.

បសំសកថា [pa'saṃsa'ka't'a:] (p. pasamsā +
kathā) (名) 称赞. 贊辞.

បសំសា [pa'saṃsa:] (p. pasamsā) (名) ①
称赞. ② 称赞の辞. (→ លោកធម៌. ៤ 「八世
道」).

បសិម [pa'scim] (s. paścima) (ok. paścima
も) (名) 西. (形) 西の.

※ គំនូរ. បសិម 西洋画.

※ ទិស. បសិម 西. 西方.

បសិមទិស [pa'sce'ma'tu:h] (s. paścima + diś)
(名) 西.

បសិមបុរី [pa'sce'ma'bo'rai] (s. paścima + purī)
(名) (タイのプラチンブリー県).

បសិមប្រទេស [pa'sce'ma'pròtè:h] (s.
paścima + pradeśa) (名) 西洋/欧米諸国.

បស្ចិមយាម [pasce'ma'yi'əm] (s. paścima + yāma). = បច្ចិមយាម.

បស្ស្ចិ [passatt'i] (p. passaddhi) (名) 軽安 (= 心身を常に快適な状態に保つこと。→ ពោជ្ឈន្តិ 「悟りに達するための方法」).

បស្ស្ចរេខា [passa're'k'a:] (p. passa+rekhā) (名) (数学) 辺.

បស្ស្ចាវៈ [passa'va'] (p. passāva) (名) = ប្រស្រាវៈ. (នោមの上品語). 尿. (→ នោម).

※ទឹកបស្ស្ចាវៈ 尿.

※បនោបស្ស្ចាវៈ 小便をする.

※បនោឧច្ចារៈបស្ស្ចាវៈ 大小便をする.

បស្ស្ចាវកិច្ច [passa'va'kəc] (p. passāva + kicca) (名) 放尿.

បស្ស្ចាវដ្ឋាន [passa'vatt'a:n] (p. passāva + thāna) (名) 小便所.

បស្ស្ចាវភាជន៍ [passa'va'p'i'əc] (p. passāva + bhājana) (名) = ប្រស្រាវភាជន៍ = ប្រស្រាវភាជនៈ. しゃん (澆瓶, 尿瓶).

បស្ស្ចាវមគ្គ [passa'va'mè'ə'] (p. passāva + magga) (名) ①尿道. ②尿道口.

បស្ស្ចាវមគ្គពិការ [passa'va'mè'əkkè'ə'pi'ka:] (p. passāva + magga + vikāra) (名) 尿道異常.

បស្ស្ចាវមាត្រ [passa'va'mi'ət] (p. passāva + s. mātra) (名) 尿比重計.

បស្ស្ចាវវិជ្ជា [passa'va'vicci'ə] (p. passāva + vijjā) (名) 泌尿器科.

បស្ស្ចាវវិទូ [passa'va'vi'tu:] (p. passāva + vidū) (名) 泌尿器科学者.

បស្ស្ចាវវិទ្យា [passa'va'vityi'ə] (p. passāva + s. vidyā) (名) 泌尿器科学.

បស្ស្ចាសៈ [passa'sa'] (p. passāsa) (名) 吸気. 吸う息.

※អស្ស្ចាសៈ·បស្ស្ចាសៈ 吐く息と吸う息.

បហានកម្ម [pa'ha'na'kam] (p. pahāna + kamma) (名) ①放棄. ②離縁.

បហារិក [pa'ha'ra'] (s. prahāra+ka) (名) 振出人 (← 手形/小切手の).

បហារិណ [pa'ha'ran] (s. prahāraṇa) (名) 振り出し (← 小切手の).

※សិទ្ធិបហារិណ (宝くじ/クーポンなどの) 発行権.

បហារិត [pa'ha'rət] (s. prahāra+ita) (名) 受取人 (← 手形/小切手の).

※បហារិត·រូបិយាណភិក្ខុ 手形の名あて人.

ប៊ុល្លង់តិស៍ [pɔ'loŋtoŋ] = ប្លង់តិស៍.

បឡុបបច្ឆា [pa'lop pacc'a:] (ប្រឡុបបច្ឆា の俗).

បឡុច [pa'lo:c] = បល្លច. (動) 絶滅させる (?).

បា [ba:] (名) (ok. pa). ① (去勢していない雄). 種畜. 種 (馬. 牛. 豚). ② 父 (← 人も動物も). (代名) (対等又は目下の男への 2 人称代名詞). (エ) ① → ផា·បា. ② (t. ប៉ា: bə:). → ពាត·បា. ឪ·បា お前の父.

※បា·ភាន (ពោធិ៍សាត់州の郡名).

※បា·ក្រាល (គោរ្លៃព្រៃ をつれてきて飼い, 種牛としたもの).

※បា·វិទ្យ (シエムリエブ州にある遺跡名).

※បា·គង ប៉េ-គង (= シエムリエブ州 វល្លស)

郡の遺跡の名)。

※**တုၤလၢ** **バーコー** (=シエムリエブ州**လူလၢ** 郡の遺跡の名)。

※**တုၤလူၤလၢ** (植) **バナ科** (S)。

※**တုၤတူၢ်** (植) **バナ科** (S)。

※**တုၤတူၢ်** **バーブオン** (=アンコールトムの中 の遺跡)。

※**တုၤတူၢ်** (**ကြိတ်**・**ဒိတ်** 州の郡名)。

※**တုၤဟူၢ်** → **မၤဟူၢ်**・**တုၤဟူၢ်** (同輩であるに もかかわらず長のように振る舞う人)。

※**လၢတုၤ** ①種牛。②(まじないに使う**ブロン** スなどで作った牛)。

※**ကြူၢ်တုၤမာၤတၢ်ဂၢၢ်** 先生と親 (cf. この**တု**につ いては**ကြူၢ်တုၤမာၤဂၢၢ်**を見よ)。

※**မၤတုၤ** ①両親 (←動物の。人に使うのはやや 古語)。②先祖の霊。③結婚の仲人。

※**မၤတုၤစၢၤ**・**တြၢ်** (求婚した後の男側の両 親)。

※**မၤလၢတုၤ** 息子よ。

※**လၢတုၤ** = **လၢတုၤ**・**ဟူၢ်**。種馬。

တု [pa:] (cf. t. **ပံး**: pa:, c. 爸) (名) ①父。

②お父さん (←呼び掛け)。③(6世代離れた 親族)。(エ) (t. **ပံး**: pa:)。①→**တုၤမာၤ**。

②→**မာၤတုၤ**。

※**တုၤမာၤ** 父母。

※**တုၤပံး** あなた (←妻が夫に)。

※**တုၤမိ** 伯父。

※**တုၤလၢ** (**တုၤလၢ**の子。曾孫の曾孫)。

※**မိၤတုၤ** (曾祖父母の曾祖父母。**မိၤလၢ**の父 母)。

※**လၢတုၤ** お父さん。

တုၤမာၤ [pa: c'a:] (t. **ပံး**: pa: c'a:) (名)

= (**ကြိတ်**)・**လူၤလၢ** = (**ဒိတ်**)・**လူၤလၢ** =

(**ကြိတ်**)・**လူၤလၢ**。①墓地。②死体焼き場。

火葬場。③人のいない寂しい所 (←トラなどが 現われる)。

တုၤ [ba?] (ok. pak, pāk) (動) ①折れる。

②(歯が)抜ける。③(家/車が)壊れる。

(塀/山が)くずれる。(水が)激しく流れる。

④(耳が)垂れる。**လူၤတုၤ**・**တုၤ**・**ဟူၢ်** 歯が抜けそうだ。

※**တုၤ**・**ဟူၢ်** 首が折れる。

တုၤ・**ဟူၢ်** = **မၤဟူၢ်**・**တုၤ**。 (呪) 熟 したバナナ。

※**တုၤ**・**ဟူၢ်**・**တုၤ**・**ဟူၢ်** → **လၢတုၤ**・**ဟူၢ်**・**တုၤ**・**ဟူၢ်** **ဟူၢ်** 大笑いする。笑い転げる。

※**တုၤ**・**ဟူၢ်** (働きすぎて)力が尽きる。へ とへとになる。

တုၤ・**ဟူၢ်** 軍勢が敗北する。

တုၤ・**ဟူၢ်** 過労。

※**တုၤ**・**ဟူၢ်**・**ဟူၢ်**・**ဟူၢ်** 精神的過労。

※**တုၤ**・**ဟူၢ်** 恐れて二度と抵抗しようとしな い。

※**တုၤ**・**ဟူၢ်** ①(ある特定の店の)得意客/ひ いき客になる。②値段が上がりも下がりもしな い。

※**တုၤ**・**ဟူၢ်** → **တုၤ**・**ဟူၢ်** 尺取虫。

※**တုၤ**・**ဟူၢ်** (木が)腐りかけている。腐りかけ てやわらかい。 **တုၤ**・**ဟူၢ်** 朽ちた木。

※**တုၤ**・**ဟူၢ်** すっかり信じこんでいる。夢中に なっている。深く心に入る。しっかりと決心す る。

※*တက်·ဝိန္တု·ပြေချွေ့* 惚れ込む。夢中になつて愛する。

※*တက်·ပြောင်* 崖が崩れる。

※*တက်·ဆွဲ* 骨折する。

※*တက်·မိတ်·တယ်* 疲労する。空腹でぐったりする。

※*တက်·မိတ်* 足が折れる。

※*တက်·မိတ်* (木) アカネ科クちなシ属, *Gardenia philastrei* (S).

※*တက်·မိတ်* 腕が折れる。

※*တက်·မိတ်* むくむ。

※*တက်·ခွေ့* → *တေ·ခန္တလက္ခဏာ·တြိပဒိန္ဒ*၊ *မာ·တက်·ခွေ့·ကန္တလက္ခဏာ·တြိပဒိန္ဒ* 良好な条件に欠ける女はなかこの折れた包丁のようなものだ。いくら稼いでもまるで箒で水をすくうようなものだ。

※*တက်·ခွေ့* = *ခွေ့·တက်* 軍が壊滅する。

※*တက်·တေ* ~ ~に傾く。~をしがちな。

△*တေ·ဝိန္တု·တက်·တေ* ~ ~の性癖のある。

※*တက်·တေ* 権勢をそがれる。(他人を傷付ける) 牙/毒を抜かれる。

※*တက်·တေ* 負けて逃げる/降参する。

※*တက်·တေ·တေ·တေ* (一度やってひどくやつけられたので二度と闘おうとしない)。懲りる。

※*တက်·တေ* ①ばらばらに壊れる。粉々になる。廢墟と化す。②(派閥に。国が)分裂する。

△*တေ·တက်·တေ* 割れやすい(←ガラス器具など)。

※*တက်·တေ* (ハンセン氏病で)手足の指の関

節がくずれる。

※*တက်·တေ* = *တက်·တေ*。

※*တက်·တေ* = *တက်·တေ*。(団体が)くずれる。ばらばらになる。ばらばらになって(暴走する)。

※*တက်·တေ* べらべら/立て板に水を流すようにしゃべる。

※*တက်·တေ* 顔がつぶれる。面目を失う。

※*တက်·တေ* ①車が壊れる。②(動物が怪我したりして)寝たつきりてどこにも行けない。

※*တက်·တေ* → *တေ·တက်·တေ* 午後(←午後2~3時ごろ)。

※*တက်·တေ* 壊れる。崩れる。(←山や塀が)。

※*တက်·တေ* = *တေ·တေ* = *တေ·တေ*。(植) クリプテロア科ブコイノキ, *Crypteronia paniculata* (S)。

※*တက်·တေ* (負けてこりこりしてもう二度と立ち向かおうとしない)。

※*တက်·တေ* → *တေ·တက်·တေ* 飢えて凹んだ腹。

※*တက်·တေ* ①(肉を)ねかせる。熟成させる。②やや腐りかけの。 *တေ·တက်·တေ* やや腐りかけのカニ。 *တေ·တက်·တေ* やや腐りかけの魚。

※*တက်·တေ* 懲り懲りする。懲りて二度と戦おうとしない。

△*တေ·တက်·တေ* 完全に負けてもうそれ以上抵抗しようとする。

△*တေ·တက်·တေ* 完全に負けてもうそれ以上抵抗しようとする。

△*တေ·တက်·တေ* 完全に懲りてもうそれ以

上抵抗しようとしな。

※**បាក់ស្រង់** → **បាក់ក**·**បាក់ស្រង់**。

※**បាក់ស្រុត** 崩壊する(←壊れる)。

※**បាក់ស្រិប** (塹が)どさっと倒れる。

※**បាក់ស្លឹកត្រចៀកខ្ទប់** → **ជឿ**·**បាក់ស្លឹកត្រចៀកខ្ទប់** = **ទន់ស្លឹកត្រចៀកខ្ទប់**。話を聞いているうちにだんだんそれが正しいと思うようになる。説得される。

※**បាក់អំនួត** (自慢していたのがやっつけられて自慢できなくなる)。

※**កាច់បាក់** → **ចង្កើន**·**មួយ**·**កាច់**·**បាក់**·**ចង្កើន**·**មួយ**·**បាក់**·**កាច់**·**មិន**·**បាក់** 1本の箸はすぐに折れるが、1束の箸は折れない(=団結せよ)。

※**សាប់បាក់** 壊れやすい。

※**ឆ្អឹងបាក់** 折れた骨。

※**ដៃបាក់** 折れた腕。

※**ត្រចៀកបាក់** 垂れた耳(←犬の)。

※**ថ្មបាក់** ①→**ទទួល**·**ថ្ម**·**បាក់** 重荷を背負う。難問を抱え込む。②→**រង**·**ថ្ម**·**បាក់** 解決不能の問題を引き受ける。貧乏くじを引く。

※**ទ័ពបាក់** = **បាក់ទ័ព**。

※**ទឹកបាក់** ①滝(←カスケード)。②水が奔流となって流れる。②(洪水などで滝のような勢いで流れてくる水)。

※**ទឹកបាក់ទៅទប់** (水が奔流して)もう手遅れた。

※**ទឹកអង្គរ**·**បាក់** (減水期になってトンレーサーブ湖から流れ出す水)。

※**ធ្មេញបាក់** 折れた歯。

※**រឹបកបាក់** (友情が)壊れる。(恋人が)別れる。離婚する。ばらばらになる。(党派に)

分裂する。仲たがいます。

※**រឹបកបាក់**·**មិត្តភាព** 絶交する。

※**លាភបាក់** → **ទឹក**·**បាក់**·**ទៅ**·**ទប់**·**លាភ**·**បាក់**·**ទៅ**·**សិរី**。

※**មុខបាក់** 割れ目。

※**រទេះបាក់**·**គ្រង់**·**ណា**·**ល្អិត**·**គ្រង់**·**ណោះ** 客が大勢泊りに来るとその家の出費が多くて破産する。

※**រទេះ**·**បាក់**·**មិន**·**គិត**·**ទៅ**·**គិត**·**ឯ**·**គោ**·**លួច**·**ជាំ** 大切なことに頭を使わずに、つまらぬことに心を砕く。

※**រលំបាក់** 崩壊する。

※**ស្លឹកត្រចៀកបាក់** (犬などの)折れた/垂れた耳。

បាក់ [pa:] (エ) ①→**បាក់**·**កា**。②→**បាក់**·**កែ**。③→**បាក់**·**សាម**→**បាយ**·**សី**·**បាក់**·**សាម**。④→**បាក់**·**ណាម**。⑤(f. Pâques)。→**បុណ្យ**·**បាក់**。⑥→**ប្លុក**·**បាក់**。⑦→**ស្រមាម**·**បាក់**。

បាក់កា [pa'kka:] (t. ហាណា: pa:k ka:) = **ប្រកា** (俗)。(名) **ベン**。

※**បាក់កា**·**បូម** = **ស្នាម**·**បាក់កា**·**បូម**。万年筆。

※**បាក់កា**·**ស្រូប** 万年筆。

※**ជង**·**បាក់កា** ① **ベン**。② **ベン** 軸。

※**ជង**·**បាក់កា**·**គុលី** **ボール** **ベン**。

※**សង្រ្គាម**·**បាក់កា** 論争。論戦。

※**ស្នាម**·**បាក់កា** ① **ベン**。② **ベン** 先。

※**ស្នាម**·**បាក់កា**·**បូម** = **បាក់កា**·**បូម**。

បាក់កៃ [pa'kkai] (t. ហាណៃ: pa:k kai) = **ប្រកៃ** (俗)。(名) (**ベン**) (←太字)。

បាក់សាម [pa'kc'a:m] (エ) (t. ហាណាម: pa:k c'a:m)。→**បាយ**·**សី**·**បាក់**·**សាម**。